



ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ



របាយការណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២




ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ		៣១ មីនា ២០២២	៣១ ធ្នូ ២០២១	៣១ ធ្នូ ២០២០
		(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)
ទ្រព្យសកម្មសរុប		១.៤២៨.៥២៤.៧៣៥	១.៤២៧.១៤៩.៦៧០	១.៣៨៩.៨៤២.៧០១
បំណុលសរុប		៦១១.៥៨៨.៧២២	៦៤៣.២៥៥.៥១១	៦៨៧.៤៨១.២៨៣
មូលធនសរុប		៨១៦.៩៣៦.០១៣	៧៨៣.៨៩៤.១៥៩	៧០២.៣៦១.៤១៨
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២២ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២១ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២០ (ពាន់រៀល)
ចំណូលសរុប		៩០.៣៨៣.០៥៤	៨១.២៩១.១១៣	៧១.៧០៧.៧៨១
ចំណេញមុនបង់ពន្ធ		៣៦.៨៨៥.៧៥៨	៤០.១៩២.០២២	៤.៥០០.៣៣៦
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		៣៣.០៤១.៨៥៤	៣៦.៨០៥.២០៦	៨២០.៣៩៥
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		៣៣.០៤១.៨៥៤	៣៦.៨០៥.២០៦	៨២០.៣៩៥
អនុបាតហិរញ្ញវត្ថុ		៣១ មីនា ២០២២	៣១ ធ្នូ ២០២១	៣១ ធ្នូ ២០២០
អនុបាតសាធនភាព		៧,២២%	៧,២៥%	១,៤៧%
អនុបាត សន្ទនីយភាព	អនុបាតចរន្ត	២,៣២	២,២៥	២,៤២
	អនុបាតចរន្តលឿន	២,០១	១,៩៤	២,១២
		ត្រីមាសទី១ ឆ្នាំ២០២២	ត្រីមាសទី១ ឆ្នាំ២០២១	ត្រីមាសទី១ ឆ្នាំ២០២០
អនុបាត ចំណេញភាព	ផលចំណេញក្នុងមួយ ឯកតាទ្រព្យសកម្ម	២,៣១%	២,៥៨%	០,០៦%
	ផលចំណេញក្នុងមួយ ឯកតាមូលធន	៤,០៤%	៤,៧០%	០,១១%
	គំលាតចំណេញដុល	១៨,១៨%	១៨,៣៦%	១២,៧០%
	គំលាតចំណេញភាព	៣៦,៥៦%	៤៥,២៨%	១,១៤%
	ចំណេញក្នុងមួយឯក តាមូលបត្រកម្មសិទ្ធិ (រៀល)	៣៨៥,២៣	៤២៩,១១	៩,៥៦
អនុបាតលទ្ធភាពសងការប្រាក់		៦,១៦	៦,៧៣	២,៩៦

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសទី១ ឆ្នាំ២០២២



ប្រភេទចំណូលត្រីមាសទី១ ឆ្នាំ២០២២




តារាងហ៊ុនិករបស់ កសស

ល.រ	ប្រភេទមូលបត្រកម្មសិទ្ធិ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	មូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ “ក”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៣៦៤.៥៣០.៨៦១	៨០,៩៥%
២	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “ខ”	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦៤.៣២៨.៩៧៥	១៤,២៩%
៣	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ “គ”	ឯកជន	២១.៤៤២.៩៩២	៤,៧៦%
សរុប			៤៥០.៣០២.៨២៨	១០០%


តារាងហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិប្រភេទ “គ” របស់ កសស

ល.រ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	ESOP	២.១៤៤.២៩៩	១០%
២	KAMIGUMI CO., LTD	១១.១៥០.៣២៤	៥២%
៣	KOBE-OSAKA International Port Corporation	២.១៤៤.៣០០	១០%
៤	ភាគហ៊ុនិកឯកជនដទៃទៀត	៦.០០៤.០៦៩	២៨%
សរុប		២១.៤៤២.៩៩២	១០០%

មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោត



បំរែបំរួលថ្លៃភាគហ៊ុន និងទំហំជួញដូរ



សមាសភាពក្រុមប្រឹក្សាភិបាល



ឯកឧត្តម លូ គីមលុង
ប្រធានអគ្គនាយក



ឯកឧត្តម ប៊ុយ សេង
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន



ឯកឧត្តម ដាល់ ជឿនា
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ឯកឧត្តម សុខ សុត្តក្រូ
តំណាងក្រសួងពាណិជ្ជកម្ម



លោក ហ៊ុន បុត្តិវណ្ណ
អភិបាលឯករាជ្យ



លោក Hidetoshi KUME
អភិបាលមិនប្រតិបត្តិ
តំណាងភាគហ៊ុនិកឯកជន



លោក លូ លីខេង
តំណាងនិយោជិតកម្មករ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



សេចក្តីថ្លែងរបស់ប្រធានអគ្គនាយក

“ជួសមុខឱ្យក្រុមប្រឹក្សាភិបាលរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវរបាយការណ៍អាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២២ របស់ កសស សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។”

ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអាណាព្យាបាលទាំងពីរ កសស បានបន្តការវិវឌ្ឍន៍យ៉ាងខ្លាំងក្លាដើម្បីបម្រើសកម្មភាពធុរកិច្ចរបស់ខ្លួន ជាលទ្ធផលនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ កសស ទទួលបានប្រាក់ចំណូលសរុបចំនួន ៩០.៣៨៣.០៥៤.០០០ រៀល និងទទួលបានប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទចំនួន ៣៣.០៤១.៨៥៤.០០០ រៀល។ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ប្រាក់ចំណូលបានកើនឡើងចំនួន ៩.០៩១.៩៤១.០០០ រៀល គឺស្មើនឹង ១១,១៨% ចំណែកប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធវិញ មានការថយចុះចំនួន ៣.៧៦៣.៣៥២.០០០ រៀល គឺស្មើនឹង ១០,២៣%។ លទ្ធផលនេះបណ្តាលមកពីបរិមាណកុងតឺន័រ និងទំនិញរាយឆ្លងកាត់ កសស មានការកើនឡើង ប៉ុន្តែការចំណេញពីអត្រាប្តូរប្រាក់យ៉េន (មិនទាន់សម្រេច) មានការថយចុះធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ធ្វើអោយចំណេញសុទ្ធក្រោយបង់ពន្ធមានការថយចុះ ជាលទ្ធផលចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ មានចំនួន ៣៨៥,២៣ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ នេះ។ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កុងតឺន័រដែលបានឆ្លងកាត់ កសស មានចំនួន ១៩៨.១៨២ TEUs ពោលគឺ កើនឡើងចំនួន ២៧.៨១២ TEUs ស្មើនឹង ១៦,៣២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ។

កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញសេវាកម្ម អាជីវកម្មឱ្យកាន់តែប្រសើរ និងសម្រេចបានលទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ កសស បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើនសេដ្ឋកិច្ចជាតិ។ ដោយសារតែមានការកើនឡើងនូវបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ កសស បានធ្វើការកែសម្រួលផែប្រាំងថ្មី (សាងសង់ឆ្នាំ១៩៦៩, ប្រវែង ៣៥០ ម៉ែត្រ) ទៅជាចំណតផែកុងតឺន័រប្រវែង ២៤៣ ម៉ែត្រ ដើម្បីក្លាយជាចំណតកុងតឺន័រមួយបន្ថែមទៀត ដែលបច្ចុប្បន្នមានត្រឹមតែពីរចំណតប៉ុណ្ណោះ។ ជាងនេះទៅទៀត កសស បាននឹងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រថ្មី (ជំហានទី១) ប្រវែង ៣៥០ ម៉ែត្រ និងមានជម្រៅទឹក ១៤,៥ ម៉ែត្រ រួមបញ្ចូលទាំងការបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រទំនើប ប្រភេទ QC ចំនួន ០៣ គ្រឿង និងប្រភេទ RTG ចំនួន ០៩ គ្រឿង រថលើកកុងតឺន័រទទេ (Empty Reach Stacker) ចំនួន ០២ គ្រឿង ក្បាលសណ្តោងកុងតឺន័រចំនួន ១៦ គ្រឿង និងប្រព័ន្ធគ្រប់គ្រងចំណតផែកុងតឺន័រស្វ័យប្រវត្តិកម្ម ០១ កំភ្លើ។ សម្រាប់ចំណតផែកុងតឺន័រថ្មីនេះ អាចអនុញ្ញាតឱ្យនាវាជីកជញ្ជូនកុងតឺន័រធុនធំក្នុងតំបន់ចូលចតនៅ កសស បាន ដែលនឹងធ្វើឱ្យឧបសគ្គអំពីជម្រៅទឹកសម្រាប់កំពង់ផែត្រូវបានដោះស្រាយ ព្រមទាំងតម្លៃជីកជញ្ជូនតាមសមុទ្រ (Ocean Freight Cost) មាន

តម្លៃប្រហាក់ប្រហែលបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ដែលជាការរួមចំណែកដល់ការជួយសម្រួលផ្នែក ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ តាមការរំពឹងទុកគម្រោងនេះនឹងគ្រោងបញ្ចប់ការសាងសង់ នៅពាក់កណ្តាល ឆ្នាំ២០២៥ ហើយសមត្ថភាពលើកដាក់កុងតឺន័រដល់ ១.១៥០.០០០ TEUs ក្នុង ១ឆ្នាំ នៅពេល ដែលចំណតផែកុងតឺន័រនេះដាក់ឱ្យប្រតិបត្តិការនៅ ឆ្នាំ២០២៥ ខាងមុខ។

➢ **ដើម្បីឆ្លើយតបនឹងការកើនឡើងនៃបរិមាណទំនិញឆ្លងកាត់ ក៏ដូចជាតម្រូវការសេវាកម្ម របស់អតិថិជន កសស មានទិសដៅការងារចម្បងៗដូចខាងក្រោម៖**

- អនុវត្តបន្តការងារតាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២២
- រក្សានូវឧត្តមភាពនៃភាពប្រកួតប្រជែងរបស់ខ្លួន ដោយធានានូវគុណភាពសេវាកម្ម តម្លៃប្រកួតប្រជែង ប្រសិទ្ធភាពការងារ និងការកសាងទំនុកចិត្តជូនអតិថិជន
- ពង្រឹងសមត្ថភាពបុគ្គលិកលើការគ្រប់គ្រង និងបច្ចេកទេស ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះកំណើនតម្រូវការសេវាកម្មរបស់កំពង់ផែ
- ជួសជុល ថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែ និងគ្រឿងចក្របន្ថែមទៀត ដើម្បីរក្សាឧត្តមភាព ប្រកួត ប្រជែង និងលើកកម្ពស់សមត្ថភាពលើកដាក់ទំនិញរបស់ខ្លួន
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទូសាស្ត្រជាមួយកំពង់ផែក្នុងប្រទេស និងក្នុងតំបន់
- ពង្រឹងអភិបាលកិច្ចគ្រប់គ្រងតាមរយៈការបង្កើតគណៈកម្មាធិការសំខាន់ៗ
- ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គម

➢ **ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល**

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាភិបាលបានធ្វើការជួបប្រជុំចំនួន ០១ លើក និងបាន សម្រេចការងារដូចខាងក្រោម៖

សម័យប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី៣ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើចំណុចដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាលបានឯកភាពលើលទ្ធផលដែលបានសម្រេចបាន និងស្នើអោយបន្តអនុវត្តទៅតាម ស្មារតីសម័យប្រជុំក្រុមប្រឹក្សាភិបាលកន្លងមក ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពតាមរបាយការណ៍របស់គណៈកម្មាធិ ការសេវាកម្ម គណៈកម្មាធិការតែងតាំង និងលាភការ និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដែល បានលើកឡើង ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍ស្តីពី វឌ្ឍនភាពនៃការ សិក្សា Feasibility Study របស់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ និង លទ្ធផលនៃការប្រជុំ Fact-Finding Mission បានស្នើអោយ **កសស** រៀបចំរបាយការណ៍ស្តីពីផល ប្រយោជន៍ និងប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ ជូនក្រសួងអាណាព្យាបាលទាំងពីរ និងស្នើសុំអោយ លោក KUME Hidetoshi ជួយសម្របសម្រួល និងចរចារបន្ថែមទៀត ទៅភាគីជប៉ុនលើការបញ្ចុះអត្រាការប្រាក់ជា អប្បបរមា ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័ត ដូចខាងក្រោម ៖
 - ឯកភាពលើ របាយការណ៍បូកសរុបលទ្ធផលការងារអាជីវកម្ម **កសស** ឆ្នាំ២០២១

- ឯកភាពលើ វិធានការណ៍ដោះស្រាយបន្ទាន់ និងស្នើអោយ **កសស** ត្រូវរៀបចំលិខិតគោរពជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើសុំគោលការណ៍ផ្លាស់ប្តូរទីតាំងរបស់សមត្ថកិច្ចត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅដើមទី ពីក្នុងបរិវេណ **កសស** ទៅក្រៅបរិវេណ **កសស** វិញ
- ឯកភាពជាគោលការណ៍លើគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ក្នុងស្រុក នៅច្រកលេខ១ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលបានត្រួតពិនិត្យដោយក្រុមហ៊ុនសវនកម្មឯករាជ្យ PWC (Financial performance review) ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តឯកភាពលើ របាយការណ៍ស្តីពី ការអនុគ្រោះថ្លៃឈ្នួលសេវារបស់ **កសស** ចំពោះទំនិញរាជរដ្ឋាភិបាល ប្រចាំឆ្នាំ២០២១ មានចំនួនជាទឹកប្រាក់សរុប ៨៨.៣១២,១៩ USD (ប៉ែតសិបប្រាំបីពាន់ បីរយដប់ពីរ ដុល្លារអាមេរិក និងដប់ប្រាំបួនសេន) ។


សេចក្តីថ្លែងអំណរគុណ

ជាថ្មីម្តងទៀត យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិច្ចកាលតែងតែគាំទ្រ និងទុកចិត្តដល់សកម្មភាពការងាររបស់ **កសស** រៀងរហូតមក ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ មន្ត្រី-និយោជិត និងកម្មករ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ។

ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦

ខេត្តព្រះសីហនុ, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២

ប្រធានអគ្គនាយក

លូ-គីមឈន់

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប.....	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល.....	V
សេចក្តីថ្លែងរបស់ប្រធានអគ្គនាយក	VI
ផ្នែកទី ១ : ព័ត៌មានទូទៅពាក់ព័ន្ធនឹងកំណត់ផែស្វយ័តក្នុងព្រះសីហនុ.....	09
ក- អត្តសញ្ញាណកំណត់ផែស្វយ័តក្នុងព្រះសីហនុ	0២
ខ- លក្ខណៈនៃធុរកិច្ច.....	0២
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២១ របស់កំណត់ផែស្វយ័តក្នុងព្រះសីហនុ..	0៤
ផ្នែកទី ២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	0៥
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច.....	0៦
ខ- រចនាសម្ព័ន្ធចំណូល	១0
ផ្នែកទី ៣ : របាយការណ៍ហិរញ្ញវត្ថុ ដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ.....	១១
ផ្នែកទី ៤ : ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង.....	៤២
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៤៣
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ.....	៥២
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	៥៣
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	៥៣
ង- ផលប៉ះពាល់នៃអតិផរណា	៥៤
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	៥៤
ផ្នែកទី ៥ : ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	៥៥
ហត្ថលេខាអភិបាលរបស់កំណត់ផែស្វយ័តក្នុងព្រះសីហនុ	៥៧



ផ្នែកទី ១

ព័ត៌មានទូទៅពាក់ព័ន្ធនឹង
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



ក- អត្តសញ្ញាណកំណត់ផែស្វយ័តក្រុងព្រះសីហនុ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)
ឈ្មោះក្រុមហ៊ុនជាអក្សរ (ឡាតាំង)	៖ PORT AUTONOME DE SIHANOUKVILLE "PAS"
ឈ្មោះក្រុមហ៊ុនជាអក្សរ (អង់គ្លេស)	៖ SIHANOUKVILLE AUTONOMOUS PORT
លេខកូដស្តង់ដារ	៖ KH1000060009
អាសយដ្ឋាន	៖ តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។
លេខទូរស័ព្ទ	៖ (៨៥៥) ៣៤ ៩៣៣ ៤១៦ / ៩៣៣ ៥១១
ទំនាក់ទំនងវិនិយោគិន	៖ (៨៥៥) ៧៨ ៤៩៦ ៧៨៩
គេហទំព័រ	៖ www.pas.gov.kh
អ៊ីម៉ែល	៖ pasinfo@pas.gov.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	៖ Co.៤៧៨៤ Et / ២០១៧ កាលបរិច្ឆេទ៖ ២១ កុម្ភៈ ២០១៧
លេខអាជ្ញាបណ្ណអាជីវកម្ម	៖ ០១៥៩ ពណ.ចបព កាលបរិច្ឆេទ៖ ២២ កុម្ភៈ ២០១៧ ដែលចេញ ដោយក្រសួងពាណិជ្ជកម្ម
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ៖	៖ ០៥៨/១៧/គ.ម.ក/ស.ស.វ
កាលបរិច្ឆេទ	៖ ០៩ ឧសភា ២០១៧
ឈ្មោះតំណាងបុគ្គលបោះផ្សាយ	៖ ឯកឧត្តម លូ គឹមឈន់

ខ- លក្ខណៈនៃឧបកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅតែមួយគត់ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងធ្វើអាជីវកម្មលើផ្ទៃដីប្រមាណ ១២៥ ហិកតា។ ដោយស្ថិតនៅតាមបណ្តោយឆ្នេរនៃព្រះរាជាណាចក្រកម្ពុជាក្នុងឈូងសមុទ្រថៃ **កសស** ទទួលបានភាពអនុគ្រោះពីធម្មជាតិ និងលក្ខខណ្ឌប្រតិបត្តិការយ៉ាងរលូនពេញមួយឆ្នាំ ដោយមានទឹកសមុទ្រស្ងប់ស្ងាត់ល្អ និងពុំមានល្បះជំងឺឡើយ ។

កសស ត្រូវបានតភ្ជាប់ដោយបណ្តាញដឹកជញ្ជូនចំរុះ។ តាមផ្លូវគោក **កសស** ត្រូវបានតភ្ជាប់ដោយផ្លូវជាតិលេខ១៧ គឺផ្លូវជាតិលេខ៤ ដែលមានប្រវែង ២២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមកក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៣ ដែលកាត់តាមខេត្តកំពត ដែលមានប្រវែង ២៤៤ គីឡូម៉ែត្រ។ **កសស** ក៏ត្រូវបានតភ្ជាប់ដោយខ្សែរថភ្លើងកាត់ខាងត្បូង ពីភ្នំពេញកាត់តាមខេត្តកំពត ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ។ ចំណែកតាមផ្លូវអាកាស **កសស** ត្រូវបានតភ្ជាប់ទៅខេត្តសៀមរាប និងរាជធានីភ្នំពេញដោយអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ក្នុងនាមជាប្រតិបត្តិករដៃ **កសស** ត្រូវបំពេញអាជីវកម្ម និងសេវាកម្មដូចខាងក្រោម៖

- កណ្តុរាកិច្ច នាំនាវាចេញ-ចូល និងផ្តល់កស្មភាពដល់នាវា
- លើកដាក់ ផ្ទេរ-ផ្ទុក ទំនិញ
- ស្តុកទំនិញ នៅឃ្លាំង និងទីលាន
- ដឹកជញ្ជូនទំនិញ
- តំបន់សេដ្ឋកិច្ចពិសេស

កសស មានចំណតផែសរុបប្រវែង ១.៨៦០ ម៉ែត្រ ដោយចែកជា ១៣ ចំណតដូចខាងក្រោម៖

ល.រ	ឈ្មោះស្ថានីយ៍	ប្រភេទទំនិញ	បណ្តោយ (ម៉ែត្រ)	ទទឹង (ម៉ែត្រ)	ចំណត
១	ស្ថានីយ៍ផែអ្នកដំណើរ (ចំណតផែចាស់)	អ្នកដំណើរ និងទំនិញរាយ	២៩០	២៨	លេខ១ និង លេខ៣៖ ជម្រៅ ៩ ម៉ែត្រ ដល់ ១៣ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅបាត ៨,៥ ម៉ែត្រ ចូលចតបាន។ លេខ២ និងលេខ៤ ៖ ជម្រៅ ៦,៥ ម៉ែត្រ ដល់ ៨ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅបាត ៧ ម៉ែត្រ ចូលចតបាន
២	ស្ថានីយ៍ផែថ្មី	កុងតឺន័រ	៣៥០	៥០០	លេខ៥ (ផ្នែកខាងលិច) និងលេខ ៦ (ផ្នែកខាងកើត)៖ ជម្រៅ ១០ ម៉ែត្រ សម្រាប់នាវាដែលមានជម្រៅ បាតក្រោម ៨,៥ ម៉ែត្រ ចូលចតបាន។
៣	ស្ថានីយ៍ផែកុងតឺន័រ	កុងតឺន័រ	៤០០	៣៥០	លេខ៧ និង លេខ៨៖ ជម្រៅ ១១,៥ ម៉ែត្រ សម្រាប់នាវាដែល មានជម្រៅបាតក្រោម ៨,៥ ម៉ែត្រ ចូលចតបាន។
៤	ស្ថានីយ៍ផែ ពហុបំណង	អ្នកដំណើរ ទំនិញរាយ និងរុក្ខកប្រេង	៣៣០	២០០	ផែពហុបំណង មានប្រវែង ៣៣០ ម៉ែត្រ និងជម្រៅទឹក ១៣,៥ ម៉ែត្រ សម្រាប់ ប្រតិបត្តិការលើកដាក់ ទំនិញរាយ និងទំនិញទូទៅ ដែល អាចអនុញ្ញាតឱ្យ នាវាចំណុះ ៥០.០០០DWT ចូលចតបាន និង ចំណតផែមូលដ្ឋាន ផ្គត់ផ្គង់ការរុករក កម្រៃប្រេងក្នុងដែនសមុទ្រ មានប្រវែង ២០០ ម៉ែត្រ និងជម្រៅទឹក ៧,៥ ម៉ែត្រ ដើម្បីបម្រើសេវាកសួរការកម្ម សម្រាប់ ការរុករកប្រេងក្នុងដែនស មុទ្រកម្ពុជា។

៥	ស្ថានីយ៍ផែថ្ម	ដឹកប្រេង	៥៣	៥	ចំណតផែប្រេង៖ ជម្រៅ ៤,៥ម៉ែត្រ ហើយមានប្រវែងសរុបក្រោម ៨០ ម៉ែត្រ។ ឧបករណ៍ទាក់ព័ន្ធកែច្នៃ ត្រូវបានរៀបចំសម្រាប់នាវាប្រេង ដែលមានជម្រៅ បាតក្រោម ៦ ម៉ែត្រ និងប្រវែងក្រោម ១១០ ម៉ែត្រ ធ្វើការចូលចតបាន។
---	---------------	----------	----	---	--

ស្ថានីយ៍ថែទាំដឹកកុងតឺន័រ

ក្រៅពីចំណតផែខាងលើ ដោយសហការជាមួយក្រុមហ៊ុន Royal Railway Co., Ltd កសស ក៏មានប្រតិបត្តិការប្រព័ន្ធផ្លូវដែក និងទីលានផ្ទុកទំនិញកុងតឺន័រក្នុងបរិវេណកំពង់ផែដើម្បីឱ្យអតិថិជន ឬម្ចាស់ទំនិញអាចដឹកជញ្ជូនទៅវិញទៅមកពី កសស ទៅភ្នំពេញ។ កសស បានជួលដីបរិវេណនេះទៅឱ្យក្រុមហ៊ុន Royal Railway Co., Ltd ហើយផ្តល់សេវាកម្មលើកដាក់កុងតឺន័រទៅលើ និងចុះពីរថ្នាក់ ។

តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្រៅពីអាជីវកម្ម សេវាកម្មខាងលើ កសស ក៏មានប្រតិបត្តិដំណើរការតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលមានទំហំផ្ទៃដីប្រមាណ ៦៤ ហិកតា បានកសាងឡើងតាមបទដ្ឋានប្រទេសជប៉ុន។



គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២២ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ កសស ពុំមានព្រឹត្តិការណ៍សំខាន់ៗអ្វីកើតឡើងទេ ។



ផ្នែកទី ២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច




ក- លទ្ធផលប្រតិបត្តិការទូទៅ


បរិយាយ	ឯកតា	ផែនការ ២០២២	ត្រីមាសទី១ ឆ្នាំ២០២២	ត្រីមាសទី១ ឆ្នាំ២០២១	ត្រីមាសទី១ ឆ្នាំ២០២០	ផ្ទៀងផ្ទាត់	
		១	២	៣	៤	(២-៣)/៣	(២-៤)/៤
បរិមាណទំនិញឆ្លងកាត់	តោន	៧.៤១៨.០០០	១.៩៣៩.៨០២	១.៧៣០.៥៨៣	១.៦២៥.៦៧១	១២,០៩%	១៩,៣២%
ជាកុងតឺន័រ	—		១.៣៤៨.១១៦	១.១៧៩.៤៤៧	១.០០៩.៦៦៦	១៤,៣០%	៣៣,៥២%
ទំនិញរាយ	—		៤៧.៧៦៤	៧៣.៧៩៨	៥៤.៩៧១	-៣៥,២៨%	-១៣,១១%
ជាប្រេង	—		៥២៨.៨៦៦	៤៦២.១១២	៥៣៣.៩៩០	១៤,៤៥%	-០,៩៦%
ជាហ្គាស	—		១៥.០៥៦	១៥.២២៧	២៧.០៤៤	-១,១២%	-៤៤,៣៣%
បរិមាណទំនិញនាំចូល	—	៥.៥៦៤.០០០	១.៤៥៧.១៨២	១.៣០១.៧២៥	១.២២២.៧២៦	១១,៩៤%	១៩,១៧%
ជាកុងតឺន័រ	—		៨៦៥.៤៩៦	៧៥៤.៥៣៤	៦០៦.៧២១	១៤,៧១%	៤២,៦៥%
ទំនិញរាយ	—		៥៩១.៦៨៦	៥៤៧.១៩១	៦១៦.០០៥	៨,១៣%	-៣,៩៥%
បរិមាណទំនិញនាំចេញ	—	១.៨៥៤.០០០	៤៨២.៦២១	៤២៨.៨៥៨	៤០២.៩៤៥	១២,៥៤%	១៩,៧៧%
ជាកុងតឺន័រ	—		៤៨២.៦២១	៤២៤.៩១៣	៤០២.៩៤៥	១៣,៥៨%	១៩,៧៧%
ទំនិញរាយ	—		០	៣.៩៤៦	០	-១០០,០០%	០,០០%
បរិមាណទំនិញលើករៀប	—	១០.២៩៨.០០០	២.៧៤៩.៧៥៤	២.១៧៨.៧៩៥	១.៨១៤.២៦៥	២៦,២១%	៥១,៥៦%
ប្រគល់ផ្ទាល់	—	២២០.០០០	៤២.០០៥	៦៤.៧៩៤	៥៤.១២៩	-៣៥,១៧%	-២២,៤០%
ឆ្លងកាត់ឃ្លាំងនិងទីលាន	—	១០.០៧៨.០០០	២.៧០៧.៧៤៩	២.១១៤.០០១	១.៧៦០.១៣៦	២៨,០៩%	៥៣,៨៤%
បរិមាណកុងតឺន័រឆ្លងកាត់	TEUs	៧៨៧.០០០	១៩៨.១៨២	១៧០.៣៧០	១៥០.៥៦៨	១៦,៣២%	៣១,៦២%
នាំចូល	—		១០៥.៥០៩	៨៨.២៦៩	៧៥.១២៧	១៩,៥៣%	៤០,៤៤%
មានទំនិញ	—		៩០.១៨៣	៨២.៣៦៤	៦៨.៣២១	៩,៤៩%	៣២,០០%

គ្មានទំនិញ	—		១៥.៣២៦	៥.៩០៥	៦.៨០៦	១៥៩,៥៤%	១២៥,១៨%
នាំចេញ	—		៩២.៦៧៣	៨២.១០១	៧៥.៤៤១	១២,៨៨%	២២,៨៤%
មានទំនិញ	—		៥៨.៦៥៧	៥៣.៥៧២	៤៥.៧២៤	៩,៤៩%	២៨,២៨%
គ្មានទំនិញ	—		៣៤.០១៦	២៨.៥២៩	២៩.៧១៧	១៩,២៣%	១៤,៤៧%
ចំនួននាវាចូលចត	គ្រឿង	១.៤៥០	៤១២	៣៥៧	៣៩៦	១៥,៤១%	៤,០៤%
ចំណុះផ្ទុកនាវា	តោន	១៤.១២៨.០០០	៣.៨៩៨.៤៥៣	៣.៤៧៧.០៧៥	៥.១៥០.១០៧	១២,១២%	-២៤,៣០%
នាវាដឹកកុងតឺន័រ	គ្រឿង		១៦៨	១៥៤	១៤៩	៩,០៩%	១២,៧៥%
ចំណុះនាវាដឹកកុងតឺន័រ	តោន		២.២៥០.៨៣៣	២.២០៧.៥៩៧	២.២២០.៣០៩	១,៩៦%	១,៣៧%
នាវាដឹកប្រេង&ហ្គាស	គ្រឿង		១៥១	១៣៧	១៦៩	១០,២២%	-១០,៦៥%
ចំណុះនាវាដឹកប្រេង&ហ្គាស	តោន		៦៤៦.៩១២	៥៨០.៩២២	៦៧៩.៦៦១	១១,៣៦%	-៤,៨២%
នាវាដឹកទំនិញទូទៅ	គ្រឿង		៩១	៦៦	៦០	៣៧,៨៨%	៥១,៦៧%
ចំណុះនាវាដឹកទំនិញទូទៅ	តោន		៨៤៨.៩០០	៦៨៨.៥៥៦	៧៨១.៥៤០	២៣,២៩%	៨,៦២%
នាវាទេសចរណ៍	គ្រឿង		២	០	១៨	១០០,០០%	-៨៨,៨៩%
នាវាទេសចរណ៍	តោន		១៥១.៨០៨	០	១.៤៦៨.៥៩៧	១០០,០០%	-៨៩,៦៦%
ចំនួនទេសចរ	នាក់		០	០	១៧.៧៨៩	-	-១០០,០០%


បរិមាណទំនិញឆ្លងកាត់ កសស(តោន)





បរិមាណកុងតឺន័រឆ្លងកាត់ កសស



ប្រភេទនាំចេញ និងនាំចូលកុងតឺន័ររបស់ កសស ប្រចាំត្រីមាសទី១ ឆ្នាំ២០២២





ខ- របរសម្ព័ន្ធចំណូល

បរិយាយ	ការិយបរិច្ឆេទបញ្ចប់ ត្រីមាសទី១ ឆ្នាំ២០២២		ការិយបរិច្ឆេទបញ្ចប់ ត្រីមាសទី១ ឆ្នាំ២០២១		ការិយបរិច្ឆេទបញ្ចប់ ត្រីមាសទី១ ឆ្នាំ២០២០	
	លានរៀល	ភាគរយធៀបនឹង ចំណូលសរុប	លានរៀល	ភាគរយធៀបនឹង ចំណូលសរុប	លានរៀល	ភាគរយធៀប នឹងចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅ ទីលាន (Stevedoring)	៤១.៩១០.៤៥១	៤៦,៣៧%	៣៨.១០៧.២១៨	៤៦,៨៨%	៣១.៣៦៦.១៦០	៤៣,៧៤%
ចំណូលលើកដាក់លើទីលាន (LOLO)	២៥.៦៦១.៦៣១	២៨,៣៩%	២៣.៥៥៤.៧០៦	២៨,៩៨%	២០.០៧៨.៦៧៩	២៨,០០%
ចំណូលពីសេវាកម្មនាវាចរ	១៥.៦៦៩.៧៩០	១៧,៣៤%	១៥.៤៦៩.២៣៧	១៩,០៣%	១៥.៣២៥.១៩៦	២១,៣៧%
ចំណូលស្តុក ឃ្លាំង និងទីលាន	៦.០៥០.៤០២	៦,៦៩%	៣.១៤០.៩២១	៣,៨៦%	៣.៥៤២.៤៥៣	៤,៩៤%
ចំណូលដឹកជញ្ជូន	៤២.០៤៧	០,០៥%	៣២.០២៦	០,០៤%	០	០,០០%
ចំណូលនាវាទេសចរណ៍	០	០,០០%	០	០,០០%	២៦៥.៦៤៥	០,៣៧%
ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស	៦៩៥.៣៨៨	០,៧៧%	៥៧៦.៩៩៥	០,៧១%	៨១៨.៦៩៩	១,១៤%
ចំណូលជួលទីតាំង	២៨២.៣៤២	០,៣១%	៣៣៤.៣១៥	០,៤១%	២៣៧.៣៩២	០,៣៣%
ចំណូលផ្សេងៗទៀត	៧១.០០៣	០,០៨%	៧៥.៦៩៥	០,០៩%	៧៣.៥៥៧	០,១០%
ចំណូលសរុប	៩០.៣៨៣.០៥៤	១០០,០០%	៨១.២៩១.១១៣	១០០,០០%	៧១.៧០៧.៧៨១	១០០,០០%



ផ្នែកទី ៣

របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួត
ពិនិត្យឡើងវិញដោយសវនករឯករាជ្យ



យោង៖ ១២៨៩២២៣៣/៦៦៦៥៦៥៦៧

របាយការណ៍ពិនិត្យសវនករឯករាជ្យ

ជូនចំពោះ៖ ភាគទុនិក នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការពិនិត្យ លើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលភ្ជាប់ជាមួយនេះ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (ហៅកាត់ថា“ក.ស.ស”) ដែលមានរាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របាយការណ៍លទ្ធផលពេញលេញសង្ខេបចន្លោះពេល និងរបាយការណ៍ បម្រែបម្រួលមូលធនសង្ខេបចន្លោះពេល ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបចន្លោះពេលសម្រាប់ ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ រួមទាំងសេចក្តីសង្ខេបគោលនយោបាយគណនេយ្យ សំខាន់ៗ និងកំណត់សម្គាល់ពន្យល់ផ្សេងៗ។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញព័ត៌មាន ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ចេញសេចក្តីសន្និដ្ឋានចំពោះ ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយផ្អែកទៅតាមការពិនិត្យរបស់យើងខ្ញុំ។

ដែនកំណត់នៃការពិនិត្យ

យើងខ្ញុំបានធ្វើការពិនិត្យដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាស្តីពីការពិនិត្យលេខ ២៤១០ ស្តីពី ការពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដោយសវនករឯករាជ្យរបស់អង្គភាព។ ការពិនិត្យលើ ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួមមាន ការសាកសួរជាចម្បងទៅបុគ្គលទទួលខុសត្រូវលើបញ្ហាហិរញ្ញវត្ថុ និងគណនេយ្យ និងការអនុវត្តនីតិវិធីវិបាក និងការពិនិត្យផ្សេងទៀត។ ការពិនិត្យ មានដែនកំណត់តិច ជាងការធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ហើយជាលទ្ធផលមិន អាចឲ្យយើងខ្ញុំទទួលបានការធានាថា យើងខ្ញុំនឹងដឹងរាល់បញ្ហាសំខាន់ៗទាំងឡាយដែលអាចត្រូវបានរកឃើញ ដូចនៅក្នុងការងារសវនកម្មនោះទេ។ ដូច្នេះហើយ យើងខ្ញុំនឹងមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ ក.ស.ស សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេង ដែលបានបញ្ចេញមតិយោបល់មិនមានបញ្ហាលើរបាយការណ៍ទាំងនោះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

សេចក្តីសន្និដ្ឋាន

យោងតាមការពិនិត្យរបស់យើងខ្ញុំពុំមានអ្វីដែលជាការចាប់អារម្មណ៍ ដែលបណ្តាលឲ្យយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដែលបានភ្ជាប់មកជាមួយនេះ នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២ និងសម្រាប់ ការិយបរិច្ឆេទបីខែបញ្ចប់ មិនត្រូវបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នោះទេ។



ឡាន ស៊ីនរតនា
ដៃគូសវករ

អ៊ិនស៊ូ អ៊ែន យ៉ាង (ខេមបូឌា)

ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២

កំណត់ផែស្វ័យគម្រោងព្រះសីហនុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម)

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
		ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (បានធ្វើសវនកម្ម) (ដែលបានធ្វើចំណាត់ថ្នាក់ ឡើងវិញ - កំណត់សម្គាល់ លេខ ២៥)
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យ និងបរិក្ខារ	៦	៩៦៨.៣៩០.១១៨	៩៦៦.១៦៥.៨៤៨
ទ្រព្យវិនិយោគ	៧	២៥៥.០៥៩.៤៥១	២៥៦.៣២៨.២៥៩
ទ្រព្យសកម្មអរូបិយ	៨	៤.៦៥៣.៦២០	៤.៩៣៦.៣៣២
		១.២២៨.១០៣.១៨៩	១.២២៧.៤៣០.៤៣៩
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		២៦.៩៥២.៨០៧	២៧.២២៥.០០៦
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ	៩	៤២.៨៣៣.១៥៦	៣៥.៦៥៩.៩១១
ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី		១០១.០៥១.០២៧	១០១.៣០៦.៦៨១
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		១៦.៥២៥.៨៤៨	២២.៤៦៨.៩២៩
		១៨៧.៣៦២.៨៣៨	១៨៦.៦៦០.៥២៧
ទ្រព្យសកម្មចាត់ថ្នាក់ជាទ្រព្យសម្រាប់លក់	១០	១៣.០៥៨.៧០៨	១៣.០៥៨.៧០៨
		២០០.៤២១.៥៤៦	១៩៩.៧១៥.២៣៥
ទ្រព្យសកម្មរយៈពេលខ្លីសរុប		១.៤២៨.៥២៤.៧៣៥	១.៤២៧.១៤៥.៦៧០
ទ្រព្យសកម្មសរុប			
មូលធន និងបំណុល			
មូលធន			
ដើមទុន និងបុព្វលាភភាគហ៊ុន	១១	៥១៨.០១៨.០៦៣	៥១៨.០១៨.០៦៣
ទុនបម្រុងផ្សេងៗ	១២	៣១.៧១៩.៨៣២	៣១.៧១៩.៨៣២
ប្រាក់ចំណេញរក្សាទុក		២៦៧.១៩៨.១១៨	២៣៤.១៥៦.២៦៤
		៨១៦.៩៣៦.០១៣	៧៨៣.៨៩៤.១៥៩

កំណត់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តំបន់ទំព័រមុន)

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
		ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (បានធ្វើសវនកម្ម) (ដែលបានធ្វើចំណាត់ថ្នាក់ ឡើងវិញ - កំណត់សម្គាល់ លេខ ២៥)
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	១៣	៤០២.៣០៨.២៨៦	៤៣៥.០២៥.៤២៥
កាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍	១៤	៨៣.៩៩៥.៥៥៥	៨៣.៦៤៦.៥៥៩
កាតព្វកិច្ចលើប្រាក់បំណាច់អតីតភាពការងារ		១.៣៨១.៩៦១	១.០៨០.១៤៩
ចំណូលពន្យារ		៩.៩៩០.៧៤៣	៥.៣១០.៤៥៩
បំណុលពន្យារ		២៧.៤៧០.៧៥៨	២៩.៤១៩.០១៤
		៥២៥.១៤៧.៣០២	៥៥៤.៤៨១.៦០៦
បំណុលរយៈពេលខ្លី			
ប្រាក់កម្ចី	១៣	៣១.៩០០.៦៨៨	៣៣.៩៦១.៥៧២
កាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍	១៤	៤.៩៧៥.៤៨២	៤.៥៣៤.៤២៥
កាតព្វកិច្ចលើប្រាក់បំណាច់អតីតភាពការងារ		៧៤០.០០២	-
ចំណូលពន្យារ		៦០០.៤៣១	១៣៤.៤៤២
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ		៤៤.៧១៣.៥៧៣	៤៤.២០៨.១៥៩
បំណុលពន្ធលើប្រាក់ចំណូល		៣.៥១១.២៤៤	៥.៩៣៥.៣០៧
		៨៦.៤៤១.៤២០	៨៨.៧៧៣.៩០៥
បំណុលសរុប		៦១១.៥៨៨.៧២២	៦៤៣.២៥៥.៥១១
មូលធន និងបំណុលសរុប		១.៤២៨.៥២៤.៧៣៥	១.៤២៧.១៤៩.៦៧០

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពិលេខ ១ ដល់លេខ ២៥ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេប
ចន្លោះពេលនេះ។

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

របាយការណ៍លទ្ធផលការងារសង្គមបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម)

សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

	កំណត់ សម្គាល់	ការិយបរិច្ឆេទបីខែបញ្ចប់	
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
		ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម) (ដែលបានធ្វើចំណាត់ថ្នាក់ ឡើងវិញ - កំណត់សម្គាល់ លេខ ២៥)
ចំណូល	១៥	៩០.៣៨៣.០៥៥	៨១.២៩១.១១៣
ចំណាយ			
ប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	១៦	(២៨.២៦២.៩៤២)	(២៦.៤៥២.៧៦៥)
សម្ភារៈផ្គត់ផ្គង់ការប្រើប្រាស់	១៧	(២៧.៤៧៤.១៨៣)	(២៣.២៣១.១៦០)
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងអរូបិយ	១៨	(១១.១១៨.៤៩៩)	(៩.៨៤០.៨១៨)
ចំណាយផ្សេងៗ		(៦.៧៧១.៧៧០)	(៥.៣៨៨.១៣៨)
ជួសជុល និងថែទាំ		(៥៣៥.៦៧០)	(២.៥៥៣.២៥៧)
ចំណេញផ្សេងៗ - សុទ្ធ		១១២.៣៨៥	៩៨.៥០១
		(៧៣.៩៥០.៦៧៩)	(៦៦.៣៦៧.៦២៧)
ចំណេញប្រតិបត្តិការ		១៦.៤៣២.៣៧៥	១៤.៩២៣.៤៨៦
ចំណូលហិរញ្ញវត្ថុ - សុទ្ធ	១៩	២០.៤៥៣.៣៨៣	២៥.២៦៨.៥៣៦
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		៣៦.៨៨៥.៧៥៨	៤០.១៩២.០២២
ចំណាយពន្ធលើប្រាក់ចំណូល	២០	(៣.៨៤៣.៩០៤)	(៣.៣៨៦.៨១៦)
ប្រាក់ចំណេញក្នុងគ្រា		៣៣.០៤១.៨៥៤	៣៦.៨០៥.២០៦
ប្រាក់ចំណេញក្នុងគ្រាបន្ថែមចំពោះភាគហ៊ុនិក		៣៣.០៤១.៨៥៤	៣៦.៨០៥.២០៦
ប្រាក់ចំណេញពេញលេញសរុបរបស់ភាគហ៊ុនិក		៣៣.០៤១.៨៥៤	៣៦.៨០៥.២០៦
ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគហ៊ុនិករបស់ក្រុមហ៊ុន	ក.ស.ស	ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖	
មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន (រៀល)	២១	៣៨៥.២៣	៤២៩.១១

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីលេខ ១ ដល់លេខ ២៥ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេប
ចន្លោះពេលនេះ។

កំណត់សម្គាល់តម្រូវការសីហនុ

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម)

សម្រាប់ការិយបរច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

	ដើមទុន និង បុព្វលាភភាគហ៊ុន	ទុនបម្រុង	ប្រាក់ចំណេញរក្សាទុក	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ (បានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	៣១.៧១៩.៨៣២	២៣៩.១៥៦.២៦៤	៧៨៨.៨៩៣.១៥៩
ប្រាក់ចំណេញក្នុងគ្រា	-	-	៣៣.០៤១.៨៥៥	៣៣.០៤១.៨៥៥
ប្រាក់ចំណេញពេញលេញសរុបក្នុងគ្រា	-	-	៣៣.០៤១.៨៥៥	៣៣.០៤១.៨៥៥
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (មិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	៣១.៧១៩.៨៣២	២៦៧.១៩៨.១១៩	៨១៦.៩៣៦.០១៤
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ (បានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	២៩.០៥៩.០៧២	១៥៥.២៨៤.២៨៣	៧០២.៣៦១.៤១៨
ប្រាក់ចំណេញក្នុងគ្រា	-	-	៣៦.៨០៥.២០៦	៣៦.៨០៥.២០៦
ប្រាក់ចំណេញពេញលេញសរុបក្នុងគ្រា	-	-	៣៦.៨០៥.២០៦	៣៦.៨០៥.២០៦
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (មិនបានធ្វើសវនកម្ម)	៥១៨.០១៨.០៦៣	២៩.០៥៩.០៧២	១៩២.០៨៩.៤៨៩	៧៣៩.១៦៦.៦២៤

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពិលេខ ១ ដល់លេខ ២៥ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ។

កំណត់ផែស្វយ័តក្រុមព្រះសីហនុ

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម)

សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

	កំណត់ សម្គាល់	ការិយបរិច្ឆេទបីខែបញ្ចប់	
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
		ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម) ដែលបានធ្វើចំណាត់ថ្នាក់ ឡើងវិញ (កំណត់សម្គាល់លេខ ២៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
លំហូរសាច់ប្រាក់ពីប្រតិបត្តិការ	២២	២៧.១៥៤.០៣៧	២១.៩១៨.៨៥៥
ពន្ធលើប្រាក់ចំណូលបានបង់		(៨.២១៦.២២៣)	(៨.៥៦២.៣៧៧)
លំហូរចូលសាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		១៨.៩៣៧.៨១៤	១៣.៣៥៦.៤៧៨
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យ និងបរិក្ខារ	៦	(១១.៣២១.៧៨៤)	(២០.៦៧៤.៧១១)
ការដកប្រាក់បញ្ញើរយៈពេលខ្លីនៅធនាគារ		៩៧៦.១១០	៣.៧៩២.២៥១
ការទិញទ្រព្យវិនិយោគ	៧	(២៧២.០៧០)	(២៧១.៨៦១)
ការប្រាក់បានទទួល		២០៦.៧២៩	៧៥២.៣៣៥
ប្រាក់សំណងទទួលបានពីឥណទានបុគ្គលិក		-	៦៤១.៦៨១
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ		(១០.៤១១.០១៥)	(១៥.៧៦០.៣០៥)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ការសងប្រាក់កម្ចី		(១១.៥៥៨.៧៨៧)	(១២.៩៩៧.៨០៥)
ការប្រាក់បានបង់		(៣.៨៨០.២១៧)	(៤.៤៦០.៧១៣)
សាច់ប្រាក់បានពីប្រាក់កម្ចី		៩៦៩.១២៤	៧១.២៩៦
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		(១៤.៤៦៩.៨៨០)	(១៧.៣៨៧.២២២)
តំហាយសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៥.៩៤៣.០៨១)	(១៩.៧៩១.០៤៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		២២.៤៦៨.៩២៩	៣០.៧៤១.០៧៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា		១៦.៥២៥.៨៤៨	១០.៩៥០.០២៦

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីលេខ ១ ដល់លេខ ២៥ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេប
ចន្លោះពេលនេះ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម)

សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១. ព័ត៌មានទូទៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា “ក.ស.ស”) គឺជាគ្រឹះស្ថានស្វយ័តសាធារណៈ ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថិតក្រោមការត្រួតពិនិត្យលើផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក.ស.ស គឺជានីតិបុគ្គលដែលមានលក្ខណៈស្វយ័តទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ដែលបានផ្តល់ស្ថានភាពទូទៅឱ្យក្រុមហ៊ុនជាស្ថាប័នស្វយ័តសាធារណៈ។

ក.ស.ស បានចុះបញ្ជីជាសហគ្រាសសាធារណៈគ្រប់គ្រងដោយរដ្ឋ នៅក្រសួងពាណិជ្ជកម្ម និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.៤៧៨៤ET/២០១៧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ “គ” របស់ ក.ស.ស ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “ផមក”) នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ន ក.ស.ស គឺជាកំពង់ផែសមុទ្រអន្តរជាតិ និងជាកំពង់ផែសមុទ្រជ្រៅពាណិជ្ជកម្មតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុលោមទៅតាមអនុក្រឹត្យស្តីពី បេសកកម្មរបស់ ក.ស.ស គឺផ្តល់សេវាកំពង់ផែសមុទ្រ និងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកំពង់ផែសមុទ្រដូចខាងក្រោម៖

- កណ្តាលការិយាល័យនាំចេញ-ចូល និងផ្តល់ភស្តុភាពដល់នាវា ធ្វើបែបបទនាវា ចេញ ចូល
- លើកដាក់ ផ្ទេរចេញ និងដឹកជញ្ជូនទំនិញ
- រក្សា ស្តុកទំនិញ ឃ្លាំង-ទីលាន
- ការងារអភិវឌ្ឍន៍ ស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ក.ស.ស ដែលមានស្រាប់
- ទទួលខុសត្រូវ លើសុខុមាលភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងតំបន់គ្រប់គ្រង និង
- ប្តេជ្ញាធ្វើការគ្រប់គ្រង និងចាត់ចែងសកម្មភាពប្រតិបត្តិការឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើន

ក្នុងនាមជាស្ថាប័នស្វយ័តសាធារណៈ ក.ស.ស ទទួលអំណាច និងកាតព្វកិច្ចទាំងឡាយពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុទាំងនេះ។

ការិយាល័យចុះបញ្ជីរបស់ ក.ស.ស មានអាសយដ្ឋាននៅតិរៈវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល (មិនបានធ្វើសវនកម្ម) (តពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

២.១ មូលដ្ឋានក្នុងការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលសម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (“CIAS ៣៤”)។ ក.ស.ស បានរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលដោយផ្អែកលើមូលដ្ឋានដែលក្រុមហ៊ុននឹងបន្តប្រតិបត្តិការជានិរន្តរៈ។ ក្រុមប្រឹក្សាភិបាលសន្មតថា មិនមានភាពមិនប្រាកដប្រជាជាសារវន្តណាមួយដែលនាំឲ្យមានការសង្ស័យលើការសន្មតរបស់ក្រុមប្រឹក្សាភិបាលនោះទេ។ ក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យថា មានការរំពឹងទុកសមស្របដែល ក.ស.ស មានធនធានគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការនាពេលអនាគត និងមិនតិចជាង ១២ខែ គិតពីការិយបរិច្ឆេទបញ្ចប់ នៃរបាយការណ៍។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ មិនរួមបញ្ចូលនូវរាល់ព័ត៌មាន និងកំណត់សម្គាល់ដែលបានតម្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំទេ និងត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ ក.ស.ស សម្រាប់ការិយបរិច្ឆេទបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

២.២ ស្តង់ដារគណនេយ្យថ្មី ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលបានអនុវត្តដោយ ក.ស.ស

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ គឺដូចទៅនឹងគោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ ក.ស.ស ដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លើកលែងស្តង់ដារគណនេយ្យថ្មី ដែលនឹងមានប្រសិទ្ធភាពនាថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ក.ស.ស មិនទាន់បានអនុវត្តមុនពេលកំណត់លើស្តង់ដារ បំណកស្រាយ ឬវិសោធនកម្មណាមួយ ដែលត្រូវបានបោះផ្សាយ តែមិនទាន់មានប្រសិទ្ធភាពទេ។

ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម ដូចបានសង្ខេបខាងក្រោមនឹងអនុវត្តលើកទីមួយនៅក្នុងឆ្នាំ២០២២ តែមិនប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ ក.ស.ស ។

- ការធ្វើវិសោធនកម្មលើ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ - ការធ្វើតេស្តប្រាក់ឈ្នួល “១០ភាគរយ” សម្រាប់ការលែងទទួលស្គាល់បំណុលហិរញ្ញវត្ថុ។
- ការធ្វើវិសោធនកម្មលើ CIFRS ៣ ការរួមបញ្ចូលអាជីវកម្ម - យោងតាមគោលគំនិតគណនេយ្យ
- ការធ្វើវិសោធនកម្មលើ CIAS ១៦ ទ្រព្យ និងបរិក្ខារ - ចំណូលមុនពេលប្រើប្រាស់
- ការធ្វើវិសោធនកម្មលើ CIAS ៣៧ សវិធានធន បំណុលយថាហេតុ ទ្រព្យសកម្មយថាហេតុ និងកិច្ចសន្យាខាតបង់ - ចំណាយលើការបំពេញកាតព្វកិច្ចកិច្ចសន្យា
- ការធ្វើវិសោធនកម្មលើ CIFRS ១ ការអនុវត្តលើកដំបូង នៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា - បុត្រសម្ព័ន្ធជាអ្នកអនុវត្តលើកដំបូង
- ការធ្វើវិសោធនកម្មលើ CIAS ៤១ ភស្តុតាង - ពន្ធលើការវាស់វែងតាមតម្លៃសមស្រប

កំណត់សម្គាល់ផែនការស្របច្បាប់សីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល (មិនបានធ្វើសវនកម្ម) (តពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

៣. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតរបស់គណៈគ្រប់គ្រង

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល តម្រូវឲ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន ការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទឹកប្រាក់ដែលបានរាយការណ៍របស់ទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាទៅនឹងការប៉ាន់ស្មានទាំងនេះ។

ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល ការវិនិច្ឆ័យសំខាន់ដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ ក.ស.ស និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពច្បាស់លាស់ គឺដូចគ្នាទៅនឹងការវិនិច្ឆ័យដែលបានអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៤.១ កត្តាហានិភ័យហិរញ្ញវត្ថុ

ក.ស.ស ត្រូវប្រឈមមុខនឹងហានិភ័យផ្សេងៗដូចជា៖ ហានិភ័យទីផ្សារ (រួមមាន ហានិភ័យការប្តូររូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល មិនតម្រូវឲ្យបញ្ចូលនូវព័ត៌មាន និងការលាតត្រដាងហានិភ័យហិរញ្ញវត្ថុទាំងអស់ដូចការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមរំលស់

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ - តម្លៃយោងដកសំវិធានធនលើអ៊ុយប៊ែរមិន មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារគណនីទាំងនេះស្ថិតនៅក្រោមលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ - តម្លៃយោងនៃគណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ គឺត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារគណនីទាំងនេះមានរយៈពេលខ្លី ហើយបន្ទាប់មកយោងតាមតម្លៃថ្លៃដើម។
- (ឃ) ប្រាក់កម្ចី - តម្លៃសមស្របនៃប្រាក់កម្ចី ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ចេញក្នុងកិច្ចសន្យានាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។

កំណត់សម្គាល់ផែនការស្រុកព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (ត្រីមាសទី១)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

៤.២ តម្លៃសមស្រប របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុវាស់វែងតាមលំដាប់ថ្លៃដើម
(ត្រីមាសទី១)

ក្នុងការិយបរិច្ឆេទ ក.ស.ស មិនបានផ្លាស់ប្តូរវិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់ដើម្បី
ប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុទេ ហើយក៏មិនមានការផ្ទេរនៅក្នុងឋានានុក្រមនៃ
តម្លៃសមស្របដែរ។

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក

ក.ស.ស មានផ្នែកប្រតិបត្តិការដែលត្រូវរាយការណ៍គឺ សេវាកំណង់ដែរ។ ប្រធានអ្នកសម្រេចចិត្តផ្នែក
ប្រតិបត្តិការ (“CODM”) (ក្រុមគណៈគ្រប់គ្រង) ពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលបាន
រាយការណ៍អំពីលទ្ធផល នៃសេវាតាមផ្នែករបស់កំណង់ដែរទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និង
ការបែងចែកធនធាន។ ក្រុមគណៈគ្រប់គ្រងវាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយ
ផ្អែកការវាស់វែងចំណូលដុល (កំណត់សម្គាល់លេខ ១៥)។ ក្រុមគណៈគ្រប់គ្រងក៏ពិនិត្យឡើងវិញ
លើចំណេញមុនពន្ធនិងចំណេញសុទ្ធទាំងមូល ធៀបនឹងការិយបរិច្ឆេទមុនៗ។ លើសពីនេះ
ក.ស.ស ក៏មានការវិនិយោគទ្រព្យសកម្មនៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានធ្វើប្រតិបត្តិការជាភា
គីម្ចាស់ទ្រព្យជួល និងទទួលបានចំណូលពីការជួលផងដែរ (កំណត់សម្គាល់លេខ ៧)។

ប្រាក់ចំណូលសំខាន់របស់ក្រុមហ៊ុនទទួលបានមកពីអតិថិជនខាងក្រៅ។ ក.ស.ស មានទីតាំងស្ថិត
នៅក្នុងខេត្តព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់
ជុំវិញ។

ចំណូលសរុបចំនួន ៣០.៨៩៣.៧១១ ពាន់រៀល គឺទទួលបានពីអតិថិជនធំៗ ចំនួនបី
ក្នុងការិយបរិច្ឆេទ។

កំណត់សម្គាល់ផែនការប្រតិបត្តិការសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (ត្រីមីនីម៉ាល់)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

៦. ទ្រព្យនិងបរិក្ខារ

	ដីធ្លី	ការកែលម្អដីធ្លី	អគារ	បរិក្ខារ បច្ចេកទេស	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	កុំព្យូទ័រ និងបរិក្ខារ ការិយាល័យ	យានយន្ត	បរិក្ខារ កំពង់ផែសមុទ្រ	សំណង់កំពុង សាងសង់	ប៉ាឡែត	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
២០២២											
ផ្លូវដើម											
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ (បានធ្វើសវនកម្ម)	២៩៦.៧៣៥.៤០៩	៥៨.៨៥០.៩២២	៣៨៧.៥០៧.៦៩៥	៣៧.៥០៨.១០០	២.៤៧១.៧៧៦	១១.៧២៨.១២៦	៤៨.៩៨៧.៩៣៩	២៧៦.៩៦៦.៩៦៩	២៥.៥២៤.៨០១	១.០២២.៧៦១	១.១០៧.៣០៤.៤៩៨
ទិញបន្ថែម	-	១.៤៨៣.៥៣៧	-	-	១៤២.៥៥៩	៤១៧.៥៦៣	៤.៣៧៥.២៣៨	៥៨៧.៤០៨	៤.៤៩១.២០៦	៦១.៦៧២	១១.៥១៩.១៨៣
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (មិនបានធ្វើសវនកម្ម)	២៩៦.៧៣៥.៤០៩	៦០.៣៣៤.៤៥៩	៣៨៧.៥០៧.៦៩៥	៣៧.៥០៨.១០០	២.៦១៤.៣៣៥	១២.១៤៥.៦៨៩	៥៣.៣៦៣.១៧៧	២៧៧.៥៥៤.៣៧៧	៣០.០១៦.០០៧	១.០៨៤.៤៣៣	១.១១៨.៨២៣.៦៨១
រំលស់បង្គរ											
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ (បានធ្វើសវនកម្ម)	-	(៧.៣២២.៣៣៧)	(៣៩.៩២៣.១៩៣)	(១៣.៨២៧.៥៤១)	(១.៧៦៣.១២០)	(៧.៧១២.៦១១)	(១៣.៤៣៥.៦១២)	(៥៦.១៣៦.៨៤៣)	-	(១.០១៧.៣៩៧)	(១៤១.១៣៨.៦៥៤)
រំលស់	-	(៦៣៧.៦១៤)	(២.៤០០.៤១៥)	(៩៩៤.៤១២)	(១១៣.៦២៨)	(៦៦៨.៨៤៦)	(៩៩៨.៧៤៩)	(៣.៤៧៥.១៩៨)	-	(៦.០៤៧)	(៩.២៩៤.៩០៩)
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (មិនបានធ្វើសវនកម្ម)	-	(៧.៩៦០.០៥១)	(៤២.៣២៣.៦០៨)	(១៤.៨២១.៩៥៣)	(១.៨៧៦.៧៤៨)	(៨.៣៨១.៤៥៧)	(១៤.៤៣៤.៣៦១)	(៥៩.៦១២.០៤១)	-	(១.០២៣.៤៤៤)	(១៥០.៤៣៣.៥៦៣)
កម្មវត្ថុបញ្ចូលសុទ្ធ											
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (មិនបានធ្វើសវនកម្ម)	២៩៦.៧៣៥.៤០៩	៥២.៣៧៤.៤០៨	៣០៥.១៨៤.០៨៧	២២.៦៨៦.១៤៧	៧៣៧.៥៨៧	៣.៧៦៤.២៣២	៣៨.៩២៨.៨១៦	២១៧.៩៤២.៣៣៦	៣០.០១៦.០០៧	៦០.៩៨៩	៩៦៨.៣៩០.១១៨

កំណត់សម្គាល់តម្លៃប្រតិបត្តិការ

កំណត់សម្គាល់តម្លៃប្រតិបត្តិការ (មិនបានធ្វើសវនកម្ម) (ត្រូវបានកែសម្រួល)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

៦. ប្រភេទប្រតិបត្តិការ (ត្រូវបានកែសម្រួល)

	ដើម្បី	ការកែសម្រួលដើម្បី	អត្រា	បរិច្ឆេទ	ប្រភេទប្រតិបត្តិការ	កុំព្យូទ័រ និងបរិច្ឆេទ	យានយន្ត	បរិច្ឆេទ	សំណង់កំណត់	ប្រាក់ប្រចាំថ្ងៃ	សរុប
	តាមរយៈ	តាមរយៈ	តាមរយៈ	តាមរយៈ	តាមរយៈ	តាមរយៈ	តាមរយៈ	តាមរយៈ	តាមរយៈ	តាមរយៈ	តាមរយៈ
៦.១ (ត្រូវបានកែសម្រួល)											
ប្រភេទ											
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២៥០.៩២៩.៩០៩	៣៨.១២១.៦៣៨	៣៨៦.៦៩៣.៩៣៨	៣៨.៨២៨.៣៣៨	២.១៣៦.៣៨៦	៩.០៣៨.៧៨៦	៨១.៨៩៩.៦៩៩	២៣២.០៨៨.៣៨៨	៦៦.២៩៦.៣២៧	១.០២២.៧៦១	១.០២២.៧៦១
ទិញបន្ថែម	៨៨.៨០៩.៩០០	៦៨១.១៩២	៨៩៣.៧៦០	៣២០.៦៦៦	៣៣៨.៨៣០	២.៦៨៩.៣៨០	៧.០៩២.២៨៨	៧.៨១៨.៩៦០	១៨.១៣៨.៧៦០	-	៨៣.២៩២.៨៩២
ផ្ទេរ	-	២០.០៨៨.១៣២	-	១.៣៨៩.១០០	-	-	-	៣៧.៨៦០.០៨៨	(៨៨.៨៦៧.២៨៦)	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២៩៦.៧៣៨.៨០៩	៨៨.៨៩០.៩៦២	៣៨៧.៨០៧.៦៩៨	៣៧.៨០៨.១០០	២.៤៧៥.២១៦	១១.៧២៨.១៦៦	៨៨.៩៨៧.៩៧៧	២៧៦.៩៦៦.៤៧៦	២៨.៤៦៨.៨០១	១.០២២.៧៦១	១.០២២.៧៦១
រំលស់បង្គរ											
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	(៨.៧៨០.៨៨៩)	(៣០.២៧៨.៦៦៣)	(៩.៨១១.១៨៨)	(១.៣២៩.៧០៦)	(៦.៣២៧.១៨៨)	(៩.៦៣៨.៨៨៨)	(៨៨.៨៣៨.៧៨៨)	-	(៩៧២.៨០៨)	(១០៨.៦៩២.៩៩១)
រំលស់	-	(១.៨៧១.៧៩៦)	(៩.៦៨៨.៨៣០)	(៨.០១៦.៣៨៦)	(៨៣៨.៨១៨)	(១.៣៨៨.៨២២)	(៣.៧៩៧.១៨៨)	(១១.៦០២.០៨៨)	-	(៨៨.៨៨២)	(៣២.៨៩៨.៦៦៣)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	-	(៧.៣២២.៣៣៧)	(៣៩.៩៦៧.៤៩៣)	(១៧.៨២៧.៥៧៤)	(១.៧៦៨.៥២៤)	(៧.៧១៦.០១០)	(១៣.៤៣៦.០៧៦)	(៩៨.៤៤០.៨៧៦)	-	(១.០៦១.៦៩០)	(១៤០.៥៩១.៦៥៤)
តម្លៃប្រតិបត្តិការ											
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២៩៦.៧៣៨.៨០៩	៨០.៩៩៨.៥៨៤	៣៤៧.៨៤០.២០៥	២៦.០៣៩.៥៨៦	៧០៦.៦៩២	៤.០១២.១៥៦	៧៥.៥៥១.៩០១	២៧៨.១២៥.៦០០	២៨.៤០៦.៨០១	៥.៩៦១	៩៦១.៦៩៨.៨៤៨

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

៦. ទ្រព្យ និងបរិក្ខារ (តពីទំព័រមុន)

ការផ្ទៀងផ្ទាត់ការទិញបន្ថែមជាសាច់ប្រាក់ និងមិនមែនជាសាច់ប្រាក់ (ការទិញ ទ្រព្យ និងបរិក្ខារ)
ដូចខាងក្រោម ៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
ការទិញក្នុងគ្រា (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	១១.៥១៩.១៨៣	២០.៣៩៣.៨២៨
(កើនឡើង) តំហាយទឹកប្រាក់ត្រូវសងដល់អ្នកផ្គត់ផ្គង់	(១៩៧.៣៩៩)	២៨០.៨៨៣
សាច់ប្រាក់បានប្រើប្រាស់ក្នុងទ្រព្យ និងបរិក្ខារ	១១.៣២១.៧៨៤	២០.១១២.៩៤៥

ចំណាយការប្រាក់បង្គរ ដែលត្រូវបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានចំនួន ៣៩៨.៧៣២ ពាន់រៀល (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៖ ៣៥៣.៣៦២ ពាន់រៀល)។

៧. ទ្រព្យវិនិយោគ

	ដីធ្លី	អគារនិងការកែលម្អដីធ្លី	សំណង់កំពុងសាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
២០២២				
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២				
(បានធ្វើសវនកម្ម)	១២៤.៧៦៦.១២៣	១៦៨.៥៧៩.៦៥៣	-	២៩៣.៣៤៥.៧៧៦
ទិញបន្ថែម	-	-	២៧២.០៧០	២៧២.០៧០
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	១២៤.៧៦៦.១២៣	១៦៨.៥៧៩.៦៥៣	២៧២.០៧០	២៩៣.៦១៧.៨៤៦
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២				
(បានធ្វើសវនកម្ម)	-	(៣៧.០១៧.៥១៧)	-	(៣៧.០១៧.៥១៧)
រំលស់	-	(១.៥៤០.៨៧៨)	-	(១.៥៤០.៨៧៨)
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	-	(៣៨.៥៥៨.៣៩៥)	-	(៣៨.៥៥៨.៣៩៥)
តម្លៃក្នុងបញ្ជីសុទ្ធ				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
(មិនបានធ្វើសវនកម្ម)	១២៤.៧៦៦.១២៣	១៣០.០២១.២៥៨	២៧២.០៧០	២៥៥.០៥៩.៤៥១

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាភិបាល

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

៧. ប្រែប្រួលប្រាក់ចំណូល (តពីទំព័រមុន)

	ដើម្បី ពាន់រៀល	អគារ និង ការកែលម្អដីធ្លី ពាន់រៀល	សំណង់កំពុង សាងសង់ ពាន់រៀល	សរុប ពាន់រៀល
២០២១				
(បានធ្វើចំណាត់ថ្នាក់ ឡើងវិញ - កំណត់សម្គាល់លេខ ២៥)				
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១៣៦.០៣០.៨៨៥	១៦៨.១៤០.១៤៩	៣៥៩.២៨០	៣០៤.៥៣០.៣១៤
ទិញបន្ថែម	-	១៦៥.៣១០	១.៧០៨.៨៦០	១.៨៧៤.១៧០
ផ្ទេរ	២.០៦៨.១៤០	-	(២.០៦៨.១៤០)	-
បានធ្វើចំណាត់ថ្នាក់ឡើងវិញ (កំណត់សម្គាល់លេខ ២៥)	(២៧៤.១៩៤)	២៧៤.១៩៤	-	-
ផ្ទេរជាទ្រព្យសកម្មសម្រាប់លក់ (កំណត់សម្គាល់លេខ ១០)	(១៣.០៥៨.៧០៨)	-	-	(១៣.០៥៨.៧០៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (បានធ្វើសវនកម្ម)	១២៤.៧៦៦.១២៣	១៦៨.៥៧៩.៦៥៣	-	២៩៣.៣៤៥.៧៧៦
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	(៣០.៦៩៤.៨៤៧)	-	(៣០.៦៩៤.៨៤៧)
រំលស់	-	(៦.៣២២.៦៧០)	-	(៦.៣២២.៦៧០)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (បានធ្វើសវនកម្ម)	-	(៣៧.០១៧.៥១៧)	-	(៣៧.០១៧.៥១៧)
តម្លៃក្នុងបញ្ជីសុទ្ធ				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (បានធ្វើសវនកម្ម)	១២៤.៧៦៦.១២៣	១៣១.៥៦២.១៣៦	-	២៥៦.៣២៨.២៥៩

ការទិញទ្រព្យវិនិយោគជាសាច់ប្រាក់ ៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ពាន់រៀល (មិនបានធ្វើសវនកម្ម)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ពាន់រៀល (មិនបានធ្វើសវនកម្ម)
ការទិញក្នុងគ្រា (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	២៧២.០៧០	៧១៧.៦៧០
កំណើននៃប្រាក់ត្រូវសងទៅអ្នកផ្គត់ផ្គង់ (មិនមែនសាច់ប្រាក់)	-	(៤៤៥.៨០៩)
សាច់ប្រាក់បានប្រើប្រាស់ក្នុងការទិញទ្រព្យវិនិយោគ	២៧២.០៧០	២៧១.៨៦១

ចំនួនទឹកប្រាក់ទ្រព្យវិនិយោគខាងក្រោមនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ប្រាក់ចំណេញពេញលេញសង្ខេបបណ្តោះអាសន្ន ដែលពាក់ព័ន្ធលើអាជីវកម្មទ្រព្យវិនិយោគ៖

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ពាន់រៀល (មិនបានធ្វើសវនកម្ម)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ពាន់រៀល (មិនបានធ្វើសវនកម្ម)
ចំណូលពីការជួល	៦៩៥.៣៨៨	៥៧៦.៩៩៥
ចំណាយរំលស់	(១.៥៤០.៨៧៨)	(១.៥៨៣.៣៧៣)
ចំណាយប្រតិបត្តិការផ្ទាល់ដែលកើតចេញពីការទ្រព្យវិនិយោគ ដែលបង្កើតឲ្យមានចំណូលពីការជួល	(៧០០.៨៦៨)	(៦៣០.៧៦៥)

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តំបន់ទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

៨. ប្រកាសកម្មវិធី

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ពាន់រៀល
ថ្លៃដើម	
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (មិនបានធ្វើសវនកម្ម)	១១.២៨៨.០៨៣
រំលស់បង្ក	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ (បានធ្វើសវនកម្ម)	(៦.៣៥១.៧៥១)
រំលស់	(២៨២.៧១២)
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (មិនបានធ្វើសវនកម្ម)	(៦.៦៣៤.៤៦៣)
តម្លៃក្នុងបញ្ជី	
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (មិនបានធ្វើសវនកម្ម)	៤.៦៥៣.៦២០
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពាន់រៀល (បានធ្វើសវនកម្ម)
ថ្លៃដើម	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១០.៩២១.១៥២
ទិញបន្ថែម	៣៦៦.៩៣១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១១.២៨៨.០៨៣
រំលស់បង្ក	
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១	(៥.២៤៧.៤០៧)
រំលស់	(១.១០៤.៣៤៥)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(៦.៣៥១.៧៥១)
តម្លៃក្នុងបញ្ជី	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៤.៩៣៦.៣៣២

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (ត្រីមាសទី១ ឆ្នាំ២០២២)
សម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

៩. គណនីអតិថិជន និងគណនីត្រូវបានទទួលផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
គណនីអតិថិជន	៣៥.៧៩២.០៤៥	៣៣.៩៨៥.៥១៩
ខាតសំវិធានធន (កំណត់សម្គាល់ ក)	(៧៨៣.៩៧៦)	(៣២៩.២៤១)
គណនីអតិថិជនសុទ្ធ	៣៥.០០៨.០៦៩	៣៣.៦៥៦.២៧៨
បុរេប្រទានឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន		
(កំណត់សម្គាល់ ខ)	១.២២១.៣០៣	១.២២១.៣០៣
បុរេប្រទានផ្សេងៗ	៦.៥១៨.១០៩	៦៩៦.៥០២
ចំណាយបង់មុន	៨៥.៦៧៥	៨៥.៨២៨
	៧៧.៤២៥.០៨៧	៣៥.០៦០.៦១៣
	៤២.៨៣៣.១៥៦	៣៥.៦៥៩.៩១១

អតិថិជនរបស់ ក.ស.ស មានភ្នាក់ងារដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិនានា។ គណនីអតិថិជន គឺជាគណនីមានរយៈពេលខ្លី។

(ក) បម្រែបម្រួលសំវិធានធនលើគណនីជាប់សង្ស័យរបស់គណនីអតិថិជន ៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
សមតុល្យនាដើមគ្រា	៣២៩.២៤១	២.៦៥៥.៤៧៨
ចំណាយ (បញ្ចូល) ក្នុងគ្រា	៤៥៤.៧៣៥	(២.៣២៦.២៣៧)
សមតុល្យនាចុងគ្រា	៧៨៣.៩៧៦	៣២៩.២៤១

(ខ) គណនីនេះជាសមតុល្យបុរេប្រទានសាច់ប្រាក់នៅសល់ ទៅក្រសួងសាធារណការ និងដឹកជញ្ជូន យោងទៅតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីជួសជុលកែលម្អ និងពង្រីកផ្នែកខ្លះនៃផ្លូវក្នុងក្រុង។ បុរេប្រទាននេះត្រូវបានទូទាត់ ដោយកាត់កងពីការបែងចែកភាគលាភ និងការទូទាត់សង។ បុរេប្រទាននេះ មិនមានរយៈពេលសងពិតប្រាកដទេ។

កំណត់សម្គាល់ផែនការស្រុកព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តំពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១០. ទ្រព្យសកម្មចាត់ថ្នាក់ជាទ្រព្យសម្រាប់លក់

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក.ស.ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអតិថិជន ដើម្បីលក់ដីមួយកន្លែង (ទំហំ ១៣០ហិកតា) មានទីតាំងស្ថិតនៅឃុំបិតត្រាង ដែលដីនេះត្រូវបាន ទិញក្នុងគោលបំណងដើម្បីទុកចំណេញ។ ដីនេះត្រូវបានចាត់ថ្នាក់និងបង្ហាញជាទ្រព្យវិនិយោគ។

តម្លៃក្នុងកិច្ចសន្យាសរុបមានចំនួន ២៦ លានដុល្លារអាមេរិក ឬ ១០៥.៣០០ លានរៀល ដែលមាន តម្លៃ២០ដុល្លារអាមេរិក ឬ ៨១.០០០ រៀលក្នុងមួយម៉ែត្រការ៉េ។ ក.ស.ស បានទទួលទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិក ជាប្រាក់កក់នៅថ្ងៃចុះកិច្ចសន្យា ហើយអ្នកទិញនឹងទូទាត់ប្រាក់ដែលនៅ សល់នៅពេលបញ្ចប់ការផ្ទេរសិទ្ធិ ដែលរំពឹងថានឹងបញ្ចប់នៅត្រឹមខែមិថុនា ឆ្នាំ២០២២។ តម្លៃចុះ បញ្ជីសុទ្ធនៃផ្ទៃដី ១៣០ហិកតា មានចំនួន ១៣.០៥៨ លានរៀល (ស្មើនឹង ៣.២៦៤.៦៧៧ ដុល្លារ អាមេរិក)។ ចំនួននេះត្រូវបានកត់ត្រាជាទ្រព្យសកម្មសម្រាប់លក់ ក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មិនមានការកត់ត្រាចំណេញ ណាមួយនោះទេ ដោយសារប្រតិបត្តិការលក់-ទិញនេះមិនទាន់បានបញ្ចប់នៅឡើយ ហើយ ហានិភ័យនិងកម្មសិទ្ធិ មិនទាន់ត្រូវបានផ្ទេរទៅអ្នកទិញទាំងស្រុងនោះទេ។

ទំហំដីអាចនឹងត្រូវកាត់បន្ថយ ដោយសារការសាងសង់ផ្លូវសាធារណៈកំពុងដំណើរការនៅលើដី នោះ។ គណៈគ្រប់គ្រងកំពុងដំណើរការផ្ទេរសិទ្ធិប្លង់រឹង (LMAP) ហើយគេនឹងដឹងអំពីទំហំដីជាក់ ស្តែងនៅពេលដែលក្រសួងរៀបចំផែនដីនគរូបនីយកម្ម និងសំណង់ ចេញប្លង់រឹង ហើយអ្នកទិញនឹង ទូទាត់តាមទំហំដីដែលបានបញ្ជាក់ក្នុងប្លង់ជាក់ស្តែង ក្នុងតម្លៃ២០ ដុល្លារអាមេរិក ឬ ៨១.០០០ រៀល ក្នុងមួយម៉ែត្រការ៉េ។

កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់

កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់ (មិនបានធ្វើសវនកម្ម) (ត្រូវទំព័រមុន)

សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១១. ដើមទុន និងបុព្វលាភភាគហ៊ុន

	ភាគហ៊ុនប្រភេទ "ក" (*)		ភាគហ៊ុនប្រភេទ "ខ" (**)		ភាគហ៊ុនប្រភេទ "គ" (***)		បុព្វលាភភាគហ៊ុន	សរុប
	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (មិនបានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (បានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣

យោងតាមមាត្រា ១១ នៃលក្ខន្តិកៈ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដើមទុនដែលមានស្រាប់ចំនួន ៤២៨.៨៥៩.៨៣៦.០០០ រៀល ត្រូវបានបែងចែកទៅជាភាគហ៊ុនប្រភេទ "ក" ចំនួន ៣៦៤.៥៣០.៨៦១ ហ៊ុន ដើមទុនប្រភេទ "ខ" ចំនួន ៦៤.៣២៨.៩៧៥ ហ៊ុន ដោយមានតម្លៃចារិក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ទាំងភាគហ៊ុនប្រភេទ "ក" និងភាគហ៊ុនប្រភេទ "ខ" ត្រូវបានកាន់កាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាគហ៊ុនប្រភេទ "ក" មិនទទួលបានភាគលាភទេ ហើយក៏មិនមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែលក្ខខណ្ឌមួយចំនួនដូចបានលម្អិតក្នុងមាត្រា ៩ នៃលក្ខន្តិកៈ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។ ភាគហ៊ុនប្រភេទ "ខ" មានសិទ្ធិបោះឆ្នោត និងទទួលបានភាគលាភដែលត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាភិបាល។ ចំនួនភាគហ៊ុន ប្រភេទ "គ" មានចំនួន ២១.៤៤២.៩៩២ ភាគហ៊ុនដែលមាន តម្លៃចារិក ១.០០០ រៀលក្នុងមួយភាគហ៊ុន។ ភាគហ៊ុនប្រភេទ "គ" ដែលបានបោះផ្សាយទាំងអស់ ត្រូវបានទូទាត់រួចរាល់ទាំងស្រុង។

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១១. ដើមទុន និងបុព្វលាភភាគហ៊ុន (តពីទំព័រមុន)

សេចក្តីលម្អិតនៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត មានដូចខាងក្រោម៖

ភាគហ៊ុនិក	ភាគរយ	ចំនួនភាគហ៊ុន	ពាន់រៀល
ភាគហ៊ុនប្រភេទ "ខ"			
រាជរដ្ឋាភិបាលកម្ពុជា	៧៥,០%	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥
ភាគហ៊ុនប្រភេទ "គ"			
ក្រុមហ៊ុន Kamigumi	១៣,០%	១១.១៥០.៣២៤	១១.១៥០.៣២៤
គម្រោងភាគហ៊ុនរបស់បុគ្គលិក	២,៥%	២.១៤៤.២៩៩	២.១៤៤.២៩៩
អ្នកវិនិយោគផ្សេងៗ	៩,៥%	៨.១៤៨.៣៦៩	៨.១៤៨.៣៦៩
	២៥,០%	២១.៤៤២.៩៩២	២១.៤៤២.៩៩២
	១០០,០%	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧

១២. ទុនបម្រុងផ្សេងៗ

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	៣១.៧១៩.៨៣២	២៩.០៥៩.០៧២
បូក ៖		
ទុនបម្រុងទូទៅ	-	១.៣៣០.៣៨០
ទុនបម្រុងតាមច្បាប់	-	១.៣៣០.៣៨០
សមតុល្យចុងគ្រា	៣១.៧១៩.៨៣២	៣១.៧១៩.៨៣២

មាត្រា ៦៥ នៃលក្ខន្តិកៈក្រុមហ៊ុន ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ចែងថា ប្រាក់ចំណេញប្រចាំឆ្នាំរបស់ ក.ស.ស បន្ទាប់ពីទូទាត់ការខាតយោងទៅមុខ (ប្រសិនបើមាន) ត្រូវបានបែងចែកទៅជាទុនបម្រុងទូទៅក្នុងអត្រា ៥ភាគរយ និងទុនបម្រុងតាមច្បាប់នៅ អត្រា៥ភាគរយ។

កំណត់សម្គាល់ផែនការស្រុកស្រែចម្ការ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (ត្រីមីនីយ៉ាម) សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១៣. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P៣	៥០.៧៣២.៩៩៥	៥៧.៧៣៥.៨១៣
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P៤	៩៨.៣៦១.៩០៥	៩៨.០៥៣.៩១៨
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P៦	៥.៩៤៥.២០៨	៦.៦១៤.៦៧៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P៨	៩៨.៨៨២.០៦៥	១០៨.២៨១.៧៧០
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P១០	១៦៥.៦៦៦.១៤៥	១៨៣.២២៧.៧១២
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P២១	១៤.៦២០.៦៥៦	១៥.០៧៣.១០៧
	៤៣៤.២០៨.៩៧៤	៤៦៨.៩៨៦.៩៩៧

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយ Japan International Cooperation Agency (“JICA”) និង Japan Bank for International Cooperation (“JBIC”) ទាក់ទងនឹងប្រតិបត្តិការដែលពាក់ព័ន្ធនឹង ក.ស.ស។ ប្រាក់កម្ចីត្រូវបានបញ្ចេញដោយផ្ទាល់ពី JICA និង JBIC ទៅឲ្យអ្នកផ្គត់ផ្គង់របស់ ក.ស.ស។ ក.ស.ស នឹងសងប្រាក់កម្ចីដោយផ្ទាល់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមកាលកំណត់សងប្រាក់។

កាលកំណត់របស់ប្រាក់កម្ចីទាំងនេះមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
រយៈពេលខ្លី		
មិនលើសមួយឆ្នាំ	៣១.៩០០.៦៨៨	៣៣.៩៦១.៥៧២
រយៈពេលវែង		
លើសមួយឆ្នាំ និងតិចជាងពីរឆ្នាំ	២៩.៥១១.២៧៦	៣១.០៦៧.៩៣៨
លើសពីពីរឆ្នាំ និងតិចជាងប្រាំឆ្នាំ	៨៨.៥៣៣.៨២៩	៩៣.២០៣.៨១៣
លើសប្រាំឆ្នាំ	២៨៤.២៦៣.១៨១	៣១០.៧៥៣.៦៧៤
	៤០២.៣០៨.២៨៦	៤៣៥.០២៥.៩៩៥
	៤៣៤.២០៨.៩៧៤	៤៦៨.៩៨៦.៩៩៧

កំណត់សម្គាល់ផែនការប្រតិបត្តិការសាងសង់

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តំពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១៣. ប្រាក់កម្ចី (តំពីទំព័រមុន)

តម្លៃយោង និងតម្លៃសមស្របរបស់ប្រាក់កម្ចី មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
តម្លៃយោង		
រយៈពេលខ្លី	៣១.៩០០.៦៨៨	៣៣.៩៦១.៥៧២
រយៈពេលវែង	៥០២.៣០៨.២៨៦	៥៣៥.០២៥.៤២៥
	៥៣៤.២០៨.៩៧៤	៥៦៨.៩៨៦.៩៩៧
តម្លៃសមស្រប		
រយៈពេលខ្លី	៣១.៩០០.៦៨៨	៣៣.៩៦១.៥៧២
រយៈពេលវែង	៥០២.៣០៨.២៨៦	៥៣៥.០២៥.៤២៥
	៥៣៤.២០៨.៩៧៤	៥៦៨.៩៨៦.៩៩៧

តម្លៃសមស្របត្រូវបានគណនាអាស្រ័យទៅតាម កិច្ចសន្យាលំហូរសាច់ប្រាក់អប្បបរមានាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្របកម្រិតទី៣ ក្នុងឋានានុក្រមតម្លៃសមស្រប ដោយសារមានការរួមបញ្ចូល នូវធាតុចូលដែលមិនអាចអង្កេតបាន រួមមានហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។

ប្រាក់កម្ចីជាប្រភេទប័ណ្ណផ្សេងៗក្រៅពីប័ណ្ណមុខងារមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់យ៉េនជប៉ុន	៣៣៥.៨៤៤.៦៧៨	៣៧០.៩៣៣.០៧៩
ប្រាក់ដុល្លារអាមេរិក	៩៨.៣៦៤.២៩៦	៩៨.០៥៣.៩១៨
	៤៣៤.២០៨.៩៧៤	៤៦៨.៩៨៦.៩៩៧

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចីនីមួយៗ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P៣	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P៤	៣,៧០%	៣,៧០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P៦	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P៨	២,៦៥%	២,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P១០	១,៦៥%	១,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P២១	១,២៦%	១,២៦%

កំណត់សម្គាល់ផែនការសង្គ្រោះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តំពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១៤. កាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍

ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់		
នាចុងការិយបរិច្ឆេទ	៨៨.៩៧១.០៣៦	៨៨.១៨០.៩៨៤

កាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់នាចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងលើមិនពាក់ព័ន្ធនឹងការវិនិយោគ។

បម្រែបម្រួលកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	៨៨.១៨០.៩៨៤	៨៦.៤៨១.៩៦៧
ចំណាយលើសេវាកម្មក្នុងគ្រា	៥២៧.២៥០	៥២៧.២៥០
ចំណាយការប្រាក់	១.១៥៣.៥០០	១.១៥៣.៥០០
អត្ថប្រយោជន៍បានបង់	(៧៩០.៦៩៨)	(៧០០.១៦៧)
សមតុល្យចុងគ្រា	៨៨.៩៧១.០៣៦	៨៧.៣៦២.៥៥០

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
រយៈពេលខ្លី	៤.៩៧៥.៤៨២	៤.៥៣៤.៤២៥
រយៈពេលវែង	៨៣.៩៩៥.៥៥៤	៨៣.៦៤៦.៥៥៩
	៨៨.៩៧១.០៣៦	៨៨.១៨០.៩៨៤

ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានទទួលស្គាល់នៅក្នុងខ្ទង់ ប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធខ្ទង់ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តឡើងវិញ នៅក្នុងរបាយការណ៍ចំណេញពេញលេញបណ្តោះអាសន្ន ដូចខាងក្រោម៖

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
ចំណាយលើសេវាកម្មក្នុងគ្រា	៥២៧.២៥០	៥២៧.២៥០
ចំណាយការប្រាក់	១.១៥៣.៥០០	១.១៥៣.៥០០
	១.៥៨០.៧៥០	១.៥៨០.៧៥០

កំណត់សម្គាល់ផែនការស្រុកព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១៤. ភាគពូកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍ (តពីទំព័រមុន)

ការសន្មតសំខាន់ជាចម្បង មានដូចខាងក្រោម៖

	២០២២	២០២១
មធ្យមភាគនៃឆ្នាំបម្រើការងារ	២១	២១
អត្រាអប្បហារក្នុងមួយឆ្នាំ	៦%	៦%
អត្រាកំណើនប្រាក់បៀវត្សក្នុងមួយឆ្នាំ	៥%	៥%
អត្រាបម្រែបម្រួលបុគ្គលិកក្នុងមួយឆ្នាំ	០,៥%	០,៥%

អត្រាមរណៈ

ដោយសារមិនមានអត្រាមរណៈត្រូវបានចេញផ្សាយនៅក្នុងប្រទេសកម្ពុជា ក.ស.ស បានប្រើតារាងអត្រាមរណៈ ទូទៅរបស់ប្រទេសថៃនៅឆ្នាំ២០១៧ ដោយបានកែសម្រួលឲ្យសមស្របទៅតាមអាយុកាលជាមធ្យមរបស់ជនជាតិកម្ពុជា។ តារាងអត្រាមរណៈទូទៅរបស់ប្រទេសថៃនៅឆ្នាំ២០១៧ មានការប៉ាន់ស្មានថ្មីចុងក្រោយបំផុត អំពីអត្រាមរណៈរបស់ ប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសថៃ ហើយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ តារាងនេះមិនមានការកែប្រែទេ។

១៥. ចំណូល

ការបែងចែកប្រាក់ចំណូលរបស់ ក.ស.ស ពីកិច្ចសន្យាជាមួយអតិថិជនមានដូចខាងក្រោម៖

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម)
ចំណូលលើកដាក់ពីនាវ៉ា	៤១.៩១០.៤៥១	៣៨.១០៧.២១៨
ចំណូលលើកដាក់លើទីលាន (LO-LO)	២៥.៦៦១.៦៣១	២៣.៥៥៤.៧០៦
ចំណូលពីសេវាកម្មផ្ទៃ	១៥.៦៦៩.៧៩០	១៥.៤៦៩.២៣៧
ចំណូលពីការរក្សាទុកកុងតឺន័រ	៦.០៥០.៤០២	៣.១៤០.៩២១
ចំណូលបានមកពីការជួលតំបន់សេដ្ឋកិច្ចពិសេស	៦៩៥.៣៨៨	៥៧៦.៩៩៥
ចំណូលផ្សេងៗ	៣៩៥.៣៩២	៤៤២.០៣៦
	៩០.៣៨៣.០៥៤	៨១.២៩១.១១៣

ពេលវេលានៃការទទួលស្គាល់ចំណូល៖

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២
	ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម)
ទទួលស្គាល់នៅពេលតែមួយ	៨៣.៣៥៤.៩២២	៧៧.២៣៨.៤៨៣
ទទួលស្គាល់តាមដំណាក់កាល	៧.០២៨.១៣២	៤.០៥២.៦៣០
	៩០.៣៨៣.០៥៤	៨១.២៩១.១១៣

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តំពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១៦. ប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម) (ដែលបានធ្វើចំណាត់ថ្នាក់ ឡើងវិញ - កំណត់សម្គាល់ លេខ ២៥)
ប្រាក់បៀវត្សរ៍បុគ្គលិក	១៨.៩៣២.២៥៤	១៧.២៣០.៩៥៩
ប្រាក់រង្វាន់	៤.៩៦៤.៨៧៩	៤.៤៨៣.៦៤៥
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍	១.៥៨០.៧៥០	១.៥៨០.៧៥០
កាតព្វកិច្ចបង់ប្រាក់រំលឹកអតីតភាពការងារ	១.០៤១.៨១៣	១.២៤០.៤៦៧
លាភការបស់ក្រុមប្រឹក្សាភិបាល	៣៤៩.២០០	៣៤៩.២០០
ចំណាយសន្តិសុខសង្គមផ្សេងៗ	២៣៤.៥៤៤	១៥៦.៤៧២
ប្រាក់ឈ្នួលសម្រាប់អ្នកមើលការ	២៨.៥០០	៧៩.០៥០
ចំណាយផ្សេងៗពាក់ព័ន្ធនឹងបុគ្គលិក	១.១៣១.០០២	១.៣៣២.២៣២
	២៨.២៦២.៩៤២	២៦.៤៥២.៧៦៥

១៧. សម្ភារៈធ្លាក់ធ្លិនការប្រើប្រាស់

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម)
ចំណាយលើសម្ភារៈងាយរងគ្រោះ	១៦.៨៨៩.៣៩១	៩.៨២១.៤១០
គ្រឿងបន្លាស់	៦.៩៧១.២៣៦	១០.៣៥៧.៩៣២
សម្ភារៈឃ្លាំង	២.៣៥៤.៦៤៩	១.៧៣៥.៧១៤
ប្រេងរ៉ែអិល និងប្រេងម៉ាស៊ីន	៩៤២.០៦០	៩៦២.៦៦៣
សម្ភារៈផ្គត់ផ្គង់ការិយាល័យ	២៣១.៧៨៧	២៦៧.៣០១
សម្ភារៈប្រើប្រាស់ផ្សេងៗ	៨៥.០៦០	៨៦.១៤០
	២៧.៤៧៤.១៨៣	២៣.២៣១.១៦០

១៨. ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងអរូបិយ

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម)
ទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់លេខ ៦)	៩.២៩៤.៩០៩	៧.៩៨៣.៩០៧
ទ្រព្យវិនិយោគ (កំណត់សម្គាល់លេខ ៧)	១.៥៤០.៨៧៨	១.៥៨៣.៣៧៣
ទ្រព្យសកម្មអរូបិយ (កំណត់សម្គាល់លេខ ៨)	២៨២.៧១២	២៧៣.៤៣៨
	១១.១១៨.៤៩៩	៩.៨៤០.៧១៨

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (តំពីទំព័រមុន)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

១៩. ចំណូលហិរញ្ញវត្ថុ - សុទ្ធ

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម)
ចំណូលហិរញ្ញវត្ថុ ៖		
ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (កំណត់សម្គាល់ ក)	៩៩៩.៩៩៥	៩០០.១០៣
ចំណេញសុទ្ធពីការប្តូររូបិយវត្ថុរបស់ប្រាក់កម្ចី និងផ្សេងៗ (កំណត់សម្គាល់ ខ)	២២.១៧៣.៨៥៧	២៦.៥៤៥.១៥៧
ចំណូលការប្រាក់ពីពន្លាដែលបានអប្បបរមាលើឥណទានផ្តល់ ឱ្យបុគ្គលិក	-	៣៩.៣៣១
	២៣.១១៨.៨៥២	២៧.៤៨៤.៥៩១
ចំណាយហិរញ្ញវត្ថុ ៖		
ចំណាយការប្រាក់លើប្រាក់កម្ចីពី កសហវ (កំណត់សម្គាល់ គ)	(២.៦៦៥.៤៦៩)	(២.២១៦.០៥៥)
	(២.៦៦៥.៤៦៩)	(២.២១៦.០៥៥)
ចំណូលហិរញ្ញវត្ថុ - សុទ្ធ	២០.៤៥៣.៣៨៣	២៥.២៦៨.៥៣៦

- (ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកាលកំណត់នៅក្នុងធនាគារក្នុងស្រុក ក្នុងការិយបរិច្ឆេទ ។
- (ខ) ក.ស.ស មានប្រាក់កម្ចី ជាប្រាក់យ៉េនជប៉ុន និងជាប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់ លេខ ១៣)។ ដោយសារតែការឡើងចុះនៃតម្លៃ ប្រាក់រៀល ធៀបនឹងប្រាក់យ៉េនជប៉ុន បណ្តាលឱ្យមានការខាត ឬចំណេញជាសារវន្ត លើការប្តូររូបិយប័ណ្ណលើប្រាក់កម្ចីរបស់ ក.ស.ស។ អត្រាប្តូររូបិយប័ណ្ណ ដែលត្រូវបានផ្សព្វផ្សាយដោយ ធនាគារជាតិនៃកម្ពុជានាចុងការិយបរិច្ឆេទនៃការរាយការណ៍មានដូចខាងក្រោម៖

	ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២១	ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២១	ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២០
ប្រាក់យ៉េន/ប្រាក់រៀល	៣៣.៣០៥	៣៥.៥៩០	៣៦.៨២០	៣៩.២៧៥
ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល	៤.០៥០	៤.០៧៤	៤.០៤៥	៤.០៤៥

- (គ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការធ្វើហិរញ្ញប្បទានដោយ JICA និង JBIC (កំណត់សម្គាល់លេខ ១៣ និង ២៣) ។

កំណត់សម្គាល់របស់ក្រុមហ៊ុនស៊ីហ្គេត

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (ត្រីមីនីយ៉ាមីន)

សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

២០. ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធដារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តរួចជាស្ថាពរនាការបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃបទប្បញ្ញត្តិពន្ធដារ។ ក្រុមហ៊ុនកត់ត្រាសំវិធានធនទៅតាមភាពសមស្រប អាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលក្រុមហ៊ុនរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនបំណុលពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការពិនិត្យរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឲ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

ក.ស.ស គណនាចំណូលពន្ធលើប្រាក់ចំណូលសម្រាប់ការិយបរិច្ឆេទ ដោយប្រើប្រាស់អត្រាពន្ធដែលនឹងអាចអនុវត្តបាន តាមចំណូលសរុបប្រចាំឆ្នាំដែលបានរំពឹងទុក។

ធាតុសំខាន់ៗនៃចំណាយពន្ធលើប្រាក់ចំណូល នៅក្នុងរបាយការណ៍ប្រាក់ចំណេញពេញលេញសង្ខេបបណ្តោះអាសន្នដែលមិនបានធ្វើសវនកម្មមានដូចជា៖

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម)
ពន្ធក្នុងគ្រា	៥.១៦២.៥៦០	៩៥៥.៨៨៥
ខ្វះសំវិធានធនពន្ធលើប្រាក់ចំណូលពីឆ្នាំមុន	១.៦២៩.៦០០	-
ពន្ធពន្យារ	(១.៩៤៨.២៥៦)	២.៤៣១.៩៣១
	៣.៨៤៣.៩០៤	៣.៣៨៦.៨១៦

២១. ចំណេញក្នុងមួយភាគហ៊ុន

(ក) មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន (Basic earnings per share)

មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់ ក.ស.ស ចែកនឹងចំនួនជាមធ្យមនៃភាគហ៊ុនធម្មតា មានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម)
ចំណេញរបស់ភាគហ៊ុនិក	៣៣.០៥១.៨៥៥	៣៦.៨០៥.២០៦
ចំនួនជាមធ្យមនៃភាគហ៊ុន	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧
មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន	៣៨៥.២៣	៤២៩.១១

កំណត់សម្គាល់របស់ក្រុមហ៊ុនសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (ត្រីមីនីយ៉ាម)

សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

២១. ចំណេញក្នុងមួយភាគហ៊ុន (ត្រីមីនីយ៉ាម)

(ខ) ការថយចុះចំណេញក្នុងមួយភាគហ៊ុន (Diluted earnings per share)

ថយចុះចំណេញក្នុងមួយភាគហ៊ុន ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ ក.ស.ស មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ នាចុងការិយបរិច្ឆេទនេះ។ ដូចនេះ ការថយចុះចំណេញក្នុងមួយភាគហ៊ុន គឺមានតម្លៃស្មើនឹងមូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន។

២២. សាច់ប្រាក់បានពីប្រតិបត្តិការ

	កំណត់សម្គាល់	ការិយបរិច្ឆេទបីខែបញ្ចប់	
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
		ពាន់រៀល (មិនបានធ្វើសវនកម្ម)	ពាន់រៀល (មិនបានធ្វើសវនកម្ម) (ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ)
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		៣៦.៨៨៥.៧៥៨	៤០.១៩២.០២២
និយ័តកម្មលើ៖			
ចំណូលហិរញ្ញវត្ថុ - សុទ្ធ	១៩	(២០.៤៥៣.៣៨៣)	(២៥.២៦៨.៥៣៦)
រំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ	១៨	១១.១១៨.៤៩៩	៩.៨៤០.៨១៨
កាតព្វកិច្ចការលើប្រាក់បំណាច់អតីតភាពការងារ		១.០៤១.៨១៤	(៤៨៣.៧៥១)
ចំណាយកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍	១៤	៧៩០.០៥២	៨៨០.៥៨៣
ខាតសំវិធានធន (បញ្ញាស) ក្នុងការិយបរិច្ឆេទ	៩	៤៥៤.៧៣៥	(២.៣២៦.២៣៧)
សំវិធានធនលើការខាតឥណទានរំពឹងទុកលើប្រាក់បញ្ញើនៅធនាគារមានរយៈពេលខ្លីដែលបានរំពឹងទុក		១៧.៨១០	-
ចំណាយលើបុគ្គលិកផ្សេងៗ ពាក់ព័ន្ធនឹងឥណទានផ្តល់ឲ្យបុគ្គលិក		-	១៦៣.៨៦៤
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		២៧២.១៩៩	១.៨៩៣.៣៧២
គណនីអតិថិជន និងគណនីត្រូវសងផ្សេងៗ		(៨.៤៧៣.១០៥)	(១.២៤៧.៥៧០)
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ		៣៥៣.៣៨៥	(២.០១៧.៧៧៧)
ចំណូលពន្យារ		៥.១៤៦.២៧៣	២៩២.០៦៧
លំហូរសាច់ប្រាក់ចូលពីប្រតិបត្តិការ		២៧.១៥៤.០៣៧	២១.៩១៨.៨៥៥

២៣. ប្រតិបត្តិការភាគីពាក់ព័ន្ធ

ក.ស.ស ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“កសហវ”) និងស្ថិតនៅក្រោមការ គ្រប់គ្រងផ្នែកបច្ចេកទេសដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធ។

កំណត់សម្គាល់ផែស្វយ័តក្រុងព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (ត្រីមីនីយ៉ាម) សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

២៣. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត្រីមីនីយ៉ាម)

(ក) សមតុល្យភាគីពាក់ព័ន្ធ

(i) ទឹកប្រាក់ជំពាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កំណត់សម្គាល់លេខ១៣)

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
កសហ – (JICA)	១៨០.២៨៦.៨០១	១៩៨.៣០០.៨១៩
កសហ – (JBIC)	២៥៣.៩២២.១៧៣	២៧០.៦៨៦.១៧៨
	៤៣៤.២០៨.៩៧៤	៤៦៨.៩៨៦.៩៩៧

(ii) ទឹកប្រាក់ត្រូវទទួលពីក្រសួងសាធារណៈការ និងដឹកជញ្ជូន (កំណត់សម្គាល់លេខ ៩)

	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
បុរេប្រទានទៅឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន	១.២២១.៣០៣	១.២២១.៣០៣

(ខ) ប្រតិបត្តិការភាគីពាក់ព័ន្ធ

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
ថ្លៃដើមនៃកម្ចីពី សហហៅ		
ចំណាយការប្រាក់ (កំណត់សម្គាល់លេខ ១៩)	២.៦៦៥.៤៦៩	២.២១៦.០៥៥
ថ្លៃដើមការប្រាក់ (កំណត់សម្គាល់លេខ ៦)	៤៥.៣៧០	៤៣.១៩៩

(គ) ចំណាយលើគណៈគ្រប់គ្រងសំខាន់ៗ

ចំណាយលើគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទបីខែ មានដូចខាងក្រោម៖

	ការិយបរិច្ឆេទបីខែបញ្ចប់	
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
	ពាន់រៀល	ពាន់រៀល
	(មិនបានធ្វើសវនកម្ម)	(មិនបានធ្វើសវនកម្ម)
ក្រុមប្រឹក្សាភិបាល		
កម្រៃ និងចំណាយពាក់ព័ន្ធផ្សេងៗ	៣៨៩.២០០	៣៨៩.២០០
បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ		
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.៣៧០.៧៣៦	៧៦៩.០៣១
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (*)	៤.៦៥៤	៥៥.៦៩២

កំណត់សម្គាល់ផែនការស្រុកព្រះសីហនុ

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (មិនបានធ្វើសវនកម្ម) (ត្រីមាសទី១)
សម្រាប់ការិយបរិច្ឆេទបីខែបញ្ចប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

២៣. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត្រីមាសទី១)

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ (ត្រីមាសទី១)

បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ រួមមានអគ្គនាយកនិងនាយកប្រតិបត្តិដែលជាអ្នកសម្រេចចិត្ត ជាយុទ្ធសាស្ត្រ លើការដឹកនាំ លើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ ក.ស.ស។

(*) គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានដាក់ឱ្យប្រតិបត្តិក្នុងអង្គភាពទាំងមូល ក្នុងនោះបុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗក៏មានសិទ្ធិទទួលបានគម្រោងអត្ថប្រយោជន៍នេះ ដូចគ្នានិងបុគ្គលិក ក.ស.ស ដទៃទៀតដែរ។

២៤. សន្យា

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក.ស.ស មានសមតុល្យសន្យាចំណាយមូលធនលើគម្រោងក្នុងគំនិតស្ថានីយទី១ ចំនួន ៨៩៨.២៣៦ ពាន់រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ៖ ៨២១.៤១៦ លានរៀល) លើការទិញសេវាកម្មលើការសាងសង់ និងទ្រព្យ និងបរិក្ខារ។

២៥. ការធ្វើចំណាត់ថ្នាក់ឡើងវិញនៃតួលេខតួលេខប្រៀបធៀប

តួលេខប្រៀបធៀបខ្លះ ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីអនុលោមតាមបទបញ្ជាក្នុងការិយបរិច្ឆេទដូចតទៅ៖

	២០២១		
	ពាន់រៀល (តាមបានបង្ហាញពីមុន)	ពាន់រៀល (បានធ្វើចំណាត់ថ្នាក់ឡើងវិញ)	ពាន់រៀល (បានធ្វើចំណាត់ថ្នាក់ឡើងវិញ)
<i>របាយការណ៍លទ្ធផលពេញលេញ</i>			
ប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ			
ប្រាក់បៀវត្សរ៍	១៨.៤៧១.៤១៦	(១.២៤០.៤៦៧)	១៧.២៣០.៩៤៩
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ	-	១.២៤០.៤៦៧	១.២៤០.៤៦៧
<i>របាយការណ៍លទ្ធផលពេញលេញ</i>			
ខាតសំវិធានធន (បញ្ញាស) ក្នុងការិយបរិច្ឆេទ	-	(២.៣២៦.២៣៧)	(២.៣២៦.២៣៧)
គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ	(៣.៥៧៣.៨០៧)	២.៣២៦.២៣៧	(១.២៤៧.៥៧០)
ទ្រព្យសម្បត្តិវិនិយោគ			
ដីធ្លី	១២៥.០៤០.៣១៧	(២៧៤.១៩៤)	១២៤.៧៦៦.១២៣
អគារ និងការកែលម្អដីធ្លី	១៦៨.៣០៥.៤៥៩	២៧៤.១៩៤	១៦៨.៥៨០.៦៥៣



ផ្នែកទី ៤

ការពិភាក្សា និងការវិភាគ
របស់គណៈក្រុមប្រឹក្សា



ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

កសស គឺជាកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅតែមួយគត់ នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងធ្វើអាជីវកម្មលើផ្ទៃដីទំហំប្រមាណ ១២៥ ហិកតា ដែលមានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយត្រូវបានតភ្ជាប់ដោយបណ្តាញដឹកជញ្ជូនចម្រុះ។ កំណត់ក្នុង **អនុក្រឹត្យលេខ ៥០ អនក្រ/បក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៩៨ កសស** មានតួនាទីជាប្រតិបត្តិការដៃ ដូចមានលម្អិតនូវអាជីវកម្ម និងសេវាកម្មក្នុងផ្នែកទី១ ចំណុច-២ ខាងលើនៃរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ នេះ ។

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ បរិមាណកុងតឺន័ររបស់ **កសស** មានការកើនឡើងចំនួន ២៧.៨១២ TEUs ស្មើនឹង ១៦,៣២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ បរិមាណទំនិញឆ្លងកាត់គិតជាតោនក៏មានការកើនឡើង ១២,០៩% ស្មើនឹង ២០៩.២១៩ តោន ដែលក្នុងនោះទំនិញជាកុងតឺន័រគិតជាតោនកើន ១៤,៣០% ស្មើនឹង ១៦៨.៦៧០ តោន និងទំនិញរាយចេញចុះ ២៦.០៣៤ តោន ស្មើនឹង ៣៥,២៨% ប៉ុន្តែប្រេងកើនឡើងចំនួន ៦៦.៧៥៤ តោន ស្មើនឹង ១៤,៤៥% រីឯហ្គាសមានការថយចុះ ១,១២% ស្មើនឹង ១៧១ តោន។ ចំពោះនាវាឆ្លងកាត់ **កសស** សរុបមានការកើនឡើងចំនួន ៥៥ នាវា ប្រមាណជា ១៥,៤១% ហើយចំណុះផ្ទុកនាវាសរុបកើនឡើងប្រមាណ ១២,១២% ស្មើនឹង ៤២១.៣៧៨ តោន សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ។

ការពិភាក្សា និងការវិភាគរបស់ថ្នាក់ដឹកនាំលើស្ថានភាពហិរញ្ញវត្ថុរបស់ **កសស** និងលទ្ធផលប្រតិបត្តិការខាងក្រោមនេះ ធ្វើឡើងផ្អែកលើរបាយការណ៍ព័ត៌មានហិរញ្ញវត្ថុដែលបានធ្វើសវនកម្មច្បាស់ ដោយសវនករឯករាជ្យសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ និងត្រីមាសទី១ ឆ្នាំ២០២១ ដូចបង្ហាញក្នុងផ្នែកទី៣ នៃរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ នេះ ។

កសស មានប្រភពចំណូលសំខាន់ដូចខាងក្រោម ៖

- **ចំណូលពីសេវាកម្មនាវាចរ** (Port Charges for Vessel Services) ៖ គឺជាចំណូលដែលបានមកពីសេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ចំណូលលើចំណុះផ្ទុក សំបកផែ ប្រឡាយ ថ្លៃឈ្នួលកណ្តាលរក្សាទុក ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្លប់នាវា និងថ្លៃឈ្នួលប្រមូលសំរាម ។
- **ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រពីនាវាទៅទីលានកុងតឺន័រ** (Stevedoring Charges) ៖ គឺជាចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬកុងតឺន័រចូល ឬចេញពីនាវានៅលើស្ថានីយដ្ឋាន។
- **ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន** (LOLO Charges) ៖ គឺជាចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬកុងតឺន័រ ចូល ឬចេញនៅលើទីលាន ។
- **ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ ឬកុងតឺន័រ** (Storage Fees) ៖ គឺជាចំណូលដែលបានមកពីការស្តុកទំនិញរាយ ឬកុងតឺន័រនៅក្នុងឃ្លាំង និងលើទីលាន ។
- **ចំណូលដឹកជញ្ជូន** (Transportation Charges) ៖ គឺជាចំណូលដែលបានមកពីសេវាកម្មដឹកជញ្ជូនទំនិញ ឬកុងតឺន័រក្នុងបរិវេណដែ ។
- **ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស** (Special Economic Zone) ៖ គឺជាចំណូលដែលទទួលបានពីការជួលដីធ្វើរោងចក្រ អគារ ពីតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កសស កត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល ដែលជាបរិយប័ណ្ណជាតិរបស់ខ្លួន ចំណែកប្រតិបត្តិការដែលជាបរិយប័ណ្ណអន្តរជាតិផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់រៀល ដោយប្រើអត្រាប្តូរផ្លូវការជាមធ្យមប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា តាមកាលបរិច្ឆេទនៃប្រតិបត្តិការនីមួយៗ ។

ក.១. ការវិភាគចំណូល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ប្រៀបធៀបនឹងដំណាច់
ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

មរិយាឃ	ការិយបរិច្ឆេទបញ្ចប់ត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ការិយបរិច្ឆេទបញ្ចប់ត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូល (ពាន់រៀល)	៩០.៣៨៣.០៥៤	៨១.២៩១.១១៣	៩.០៩១.៩៤១	១១,១៨%

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ចំណូលរបស់ កសស មានការកើនឡើងចំនួន ៩.០៩១.៩៤១.០០០ រៀល ស្មើនឹង ១១,១៨% ដោយកើនឡើងពី ៨១.២៩១.១១៣.០០០ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដល់ ៩០.៣៨៣.០៥៤.០០០ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២។ កំណើននៃចំណូលសរុបនេះបានមកពីការកើនឡើងនៃចំណូលសេវាកម្មលើកដាក់កុងតឺន័រទៅទីលាន (Stevedoring Charges) ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (LOLO Charges) ចំណូលស្តុក ឃ្លាំង និងទីលាន និងចំណូលពីសេវាកម្មនាវាចរជាដើម។

ក.២. ការវិភាគចំណូលតាមផ្នែក

តារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកទៅនឹងប្រាក់ចំណូលសរុប
សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ និងត្រីមាសទី១ ឆ្នាំ២០២១

បរិយាយ	ការិយបរិច្ឆេទបញ្ចប់ ត្រីមាសទី១ ឆ្នាំ២០២២		ការិយបរិច្ឆេទបញ្ចប់ ត្រីមាសទី១ ឆ្នាំ២០២១		ការិយបរិច្ឆេទបញ្ចប់ ត្រីមាសទី១ ឆ្នាំ២០២០	
	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅទី លាន (Stevedoring)	៤១.៩១០.៤៥១	៤៦,៣៧%	៣៨.១០៧.២១៨	៤៦,៨៨%	៣១.៣៦៦.១៦០	៤៣,៧៤%
ចំណូលលើកដាក់លើទីលាន (LOLO)	២៥.៦៦១.៦៣១	២៨,៣៩%	២៣.៥៥៤.៧០៦	២៨,៩៨%	២០.០៧៨.៦៧៩	២៨,០០%
ចំណូលពីសេវាកម្មនាវាចរ	១៥.៦៦៩.៧៩០	១៧,៣៤%	១៥.៤៦៩.២៣៧	១៩,០៣%	១៥.៣២៥.១៩៦	២១,៣៧%
ចំណូលស្តុក ឃ្លាំង និងទីលាន	៦.០៥០.៤០២	៦,៦៩%	៣.១៤០.៩២១	៣,៨៦%	៣.៥៤២.៤៥៣	៤,៩៤%
ចំណូលដឹកជញ្ជូន	៤២.០៤៧	០,០៥%	៣២.០២៦	០,០៤%	០	០,០០%
ចំណូលនាវាទេសចរណ៍	-	០,០០%	-	០,០០%	២៦៥.៦៤៥	០,៣៧%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	៦៩៥.៣៨៨	០,៧៧%	៥៧៦.៩៩៥	០,៧១%	៨១៨.៦៩៩	១,១៤%

ចំណូលជួលទីតាំង	២៨២.៣៤២	០,៣១%	៣៣៤.៣១៥	០,៤១%	២៣៧.៣៩២	០,៣៣%
ចំណូលផ្សេងៗទៀត	៧១.០០៣	០,០៨%	៧៥.៦៩៥	០,០៩%	៧៣.៥៥៧	០,១០%
ចំណូលសរុប	៩០.៣៨៣.០៥៤	១០០,០០%	៨១.២៩១.១១៣	១០០,០០%	៧១.៧០៧.៧៨១	១០០,០០%

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ក៏ដូចជាត្រីមាសទី១ ឆ្នាំ២០២១ មានចំណូលសំខាន់ ៤ ប្រភេទដែលមាន ចំនួនប្រមាណ ៩៩% នៃចំណូលអាជីវកម្ម និងសេវាកម្មសរុបរបស់ កសស។ ចំណូលទាំងនោះរួមមាន៖ ចំណូល លើកដាក់ពីនាវាទៅទីលាន (Stevedoring) ចំណូលលើកដាក់លើទីលាន (LOLO) ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services) និងចំណូលស្តុកឃ្លាំង និងទីលាន ។

**សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ប្រៀបធៀបនឹងដំណាច់
ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១**

បរិយាយ	ការិយបរិច្ឆេទបញ្ចប់ ត្រីមាសទី៣១ ខែមីនា ឆ្នាំ២០២២	ការិយបរិច្ឆេទបញ្ចប់ ត្រីមាសទី៣១ ខែមីនា ឆ្នាំ២០២១	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូលលើកដាក់ពីនាវា ទៅទីលាន (Stevedoring)	៤១.៩១០.៤៥១	៣៨.១០៧.២១៨	៣.៨០៣.២៣៣	៩,៩៨%
ចំណូលលើកដាក់លើ ទីលាន (LOLO)	២៥.៦៦១.៦៣១	២៣.៥៥៤.៧០៦	២.១០៦.៩២៥	៨,៩៤%
ចំណូលពីសេវាកម្មនាវាចរ	១៥.៦៦៩.៧៩០	១៥.៤៦៩.២៣៧	២០០.៥៥៣	១,៣០%
ចំណូលស្តុក ឃ្លាំង និងទីលាន	៦.០៥០.៤០២	៣.១៤០.៩២១	២.៩០៩.៤៨១	៩២,៦៣%

ចំណូលពីការលើកដាក់ពីនាវាទៅទីលាន (Stevedoring) មានការកើនឡើងចំនួន ៣.៨០៣.២៣៣.០០០ រៀល ស្មើនឹង ៩,៩៨% សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២១ និងចំណូលពីការលើកដាក់នៅលើទីលាន (LOLO) មានការកើនឡើងប្រមាណ ៨,៩៤% ស្មើនឹង ២.១០៦.៩២៥.០០០ រៀល បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ កំណើនលើចំណូលលើកដាក់ពីនាវាទៅ ទីលាន និងចំណូលលើកដាក់លើទីលានគឺបណ្តាលមកពីការកើនឡើងនៃទំនិញកុងតឺន័រឆ្លងកាត់ កសស មាន ចំនួន ២៧.៨១២ TEUs ស្មើនឹង ១៦,៣២% និងបរិមាណទំនិញលើករៀបកើនឡើង ៥៧០.៩៦០ តោន ស្មើនឹង ២៦,២១% សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ នេះ ។

ចំពោះចំណូលសេវាកម្មនាវាចរ (Port Charges for Vessel Services) គឺអាស្រ័យលើចំនួន និងចំណុះ ផ្ទុកនាវាដែលឆ្លងកាត់ កសស ហើយសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ នេះ នាវាសរុបដែលឆ្លងកាត់ កសស មាន ការកើនឡើង ៥៥ នាវា ស្មើនឹង ១៥,៤១% ហើយចំណុះផ្ទុកនាវាសរុបមានការកើនឡើង ១២,១២% ស្មើនឹង ៤២១.៣៧៨ តោន ប៉ុន្តែយើងសង្កេតឃើញថា ចំណូលពីសេវាកម្មនាវាចរមានការកើនឡើងបន្តិចពី ១៥.៤៦៩.២៣៧.០០០ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដល់ ១៥.៦៦៩.៧៩០.០០០ រៀល សម្រាប់ ត្រីមាសទី១ ឆ្នាំ២០២២ ពោលគឺកើនប្រមាណ ១,៣០% ស្មើនឹង ២០០.៥៥៣.០០០ រៀល។ ដោយនៅក្នុង ត្រីមាសទី១ ឆ្នាំ២០២២ នេះ នាវាដឹកកុងតឺន័រមានការកើនឡើង ៩,០៩% ស្មើនឹង ១៤ នាវា និងនាវាដឹកទំនិញ ទូទៅកើនឡើង ៣៧,៨៨% ស្មើនឹង ២៥ នាវា បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។

ចំណូលពីសេវាកម្មស្តុកឃ្លាំង និងទីលានមានការកើនឡើងចំនួន ២.៩០៩.៤៨១.០០០ រៀល ស្មើនឹង ៩២,៦៣% បើប្រៀបធៀបចំណូលត្រីមាសទី១ ឆ្នាំ២០២២ មានចំណូល ៦.០៥០.៤០២.០០០ រៀល នឹងត្រីមាសទី១ ឆ្នាំ២០២១ មានចំណូល ៣.១៤០.៩២១.០០០ រៀល។ ការកើនឡើងនេះបណ្តាលមកពីរយៈពេលស្តុកកុងតឺន័រត្រីមាសទី១ ឆ្នាំ២០២២ ភាគច្រើនមានរយៈពេលលើស ៥ថ្ងៃ ដែលជាយ៉ាងណាមិនអនុគ្រោះថ្លៃស្តុក ។

ខ- ការវិភាគគំណាតចំណេញដុល

កសស បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួន ក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមយថាប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឱ្យឃើញធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការបានដោយទទួលបានពីចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកមកពិភាក្សា និងវិភាគនៅផ្នែកខាងក្រោមគឺ ចំណុច គ-ការវិភាគចំណេញ មុនបង់ពន្ធ ។

គ- ការវិភាគចំណេញមុនបង់ពន្ធ

ចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុប ដកនឹងចំណាយប្រតិបត្តិ និងចំណូល ឬចំណាយហិរញ្ញវត្ថុ-សុទ្ធ។ ក្នុងការវិភាគនៃចំណាយប្រតិបត្តិការ យើងនឹងលើកយកចំណាយសម្ភារៈផ្គត់ផ្គង់ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី) ចំណាយជួសជុល និងថែទាំ ចំណាយផ្សេងៗ និងចំណេញ (ឬខាត) ផ្សេងៗ សុទ្ធ ដូចខាងក្រោម៖

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

បរិយាយ	ការិយបរិច្ឆេទ បញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២	ការិយបរិច្ឆេទ បញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១	បំរែបំរួល	
	លានរៀល	លានរៀល	លានរៀល	%
ចំណូលសរុប	៩០.៣៨៣.០៥៤	៨១.២៩១.១១៣	៩.០៩១.៩៤១	១១,១៨%
ចំណាយសម្ភារៈផ្គត់ផ្គង់	(២៧.៤៧៤.១៨៣)	(២៣.២៣១.១៦០)	(៤.២៤៣.០២៣)	១៨,២៦%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយ ពាក់ព័ន្ធ	(២៨.២៦២.៩៤២)	(២៦.៤៥២.៧៦៥)	(១.៨១០.១៧៧)	៦,៨៤%
ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី)	(១១.១១៨.៤៩៩)	(៩.៨៤០.៨១៨)	(១.២៧៧.៦៨១)	១២,៩៨%
ចំណាយជួសជុល និងថែទាំ	(៤៣៥.៦៧០)	(២.៥៥៣.២៤៧)	២.១១៧.៥៧៧	-៨២,៩៤%
ចំណាយផ្សេងៗ	(៦.៧៧១.៧៧០)	(៤.៣៨៨.១៣៨)	(២.៣៨៣.៦៣២)	៥៤,៣២%

ចំណេញ/(ខាត) ផ្សេងៗ-សុទ្ធ	១១២.៣៨៥	៩៨.៥០១	១៣.៨៨៤	១៤,១០%
ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ	២០.៤៥៣.៣៨៣	២៥.២៦៨.៥៣៦	(៤.៨១៥.១៥៣)	-១៩,០៦%
ចំណេញមុនបង់ពន្ធ	៣៦.៨៨៥.៧៥៨	៤០.១៩២.០២២	(៣.៣០៦.២៦៤)	-៨,២៣%

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ កសស មានចំណាយសម្ភារៈផ្គត់ផ្គង់សរុប ២៧.៤៧៤.១៨៣.០០០ រៀល ដែលមានការកើនឡើង ចំនួន ៤.២៤៣.០២៣.០០០ រៀល ស្មើនឹង ១៨,២៦% បើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២១ ដែលមានចំណាយ ២៣.២៣១.១៦០.០០០ រៀល។ កត្តាចម្បងដែលបណ្តាលឱ្យមានការកើនឡើង នេះ គឺដោយសារចំណាយសម្ភារៈឃ្លាំង មានការកើនឡើង ៣៥,៦៦% ស្មើនឹង ៦១៨.៩៣៥.០០០ រៀល និង ចំណាយសម្ភារៈងាយឆេះ (ប្រេងឥន្ធនៈ) កើនឡើង ៧១,៩៧% ស្មើនឹង ៧.០៦៧.៩៨១.០០០ រៀល ។

មូលដ្ឋានក្នុងការគណនាប្រាក់បៀវត្សរ៍របស់ កសស គឺយោងទៅលើទិន្នផល (ចំណូលពីការលើកដាក់) ពោលគឺនៅពេលចំណូលពីការលើកដាក់កើនឡើង ចំណាយបៀវត្សរ៍នឹងកើនឡើង ផ្ទុយទៅវិញបើចំណូលពីការ លើកដាក់មានការថយចុះ ចំណាយលើប្រាក់បៀវត្សរ៍នឹងត្រូវថយចុះដូចគ្នា ហើយយើងសង្កេតឃើញថាចំណូល លើកដាក់ពីនាវាទៅទីលាន (Stevedoring) មានកំណើនប្រមាណ ៩,៩៨% និងចំណូលលើកដាក់លើទីលាន (LOLO) មានកំណើនប្រមាណ ៨,៩៤% សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ នេះ។ ហេតុដូច្នេះចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ មានការកើនឡើងប្រមាណ ៦,៨៤% ស្មើនឹង ១.៨១០.១៧៧.០០០ រៀល បើប្រៀបធៀបចំណាយសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ដែលមានចំនួន ២៨.២៦២.៩៤២.០០០ រៀល និងត្រីមាសទី១ ឆ្នាំ២០២១ ដែលមានចំណាយ ២៦.៤៥២.៧៦៥.០០០ រៀល។ កត្តាសំខាន់ដែលធ្វើអោយមាន ការកើនឡើងនៃចំណាយនេះ គឺបណ្តាលមកពីប្រាក់បៀវត្សរ៍បុគ្គលិក មានកំណើន ៩,៨៧% ស្មើនឹង ១.៧០១.៣០៥.០០០ រៀល និងប្រាក់រង្វាន់សរសើរមានកំណើន ១០,៧៣% ស្មើនឹង ៤៨១.២៣៤.០០០ រៀល បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។

ចំណាយរំលស់រួមមាន រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបីនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២២ មានចំនួន ១១.១១៨.៤៩៩.០០០ រៀល មានកំណើន ១.២៧៧.៦៨១.០០០ រៀល ស្មើនឹង ១២,៩៨% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ដែលមានចំនួន ៩.៨៤០.៨១៨.០០០ រៀល។ កត្តាដែលធ្វើឱ្យ មានការកើនឡើងនេះ គឺដោយសារចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារមានកំណើន ១.៣១១.០០២.០០០ រៀល ស្មើនឹង ១៦,៤២% ។

ចំណែកចំណាយជួសជុល និងថែទាំ មានការថយចុះ ២.១១៧.៥៧៧.០០០ រៀល ស្មើនឹង ៨២,៩៤% ដោយមានចំណាយសរុបស្មើនឹង ៤៣៥.៦៧០.០០០ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ និង ២.៥៥៣.២៤៧.០០០ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ។

ចំពោះចំណាយផ្សេងៗសរុប មានការកើនឡើងប្រមាណ ៥៤,៣២% ស្មើនឹង ២.៣៨៣.៦៣២.០០០ រៀល គឺកើនពី ៤.៣៨៨.១៣៨.០០០ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ មក ៦.៧៧១.៧៧០.០០០ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២។ ការកើនឡើងនៃចំណាយនេះបណ្តាលមកពី កម្រៃសេវាវិជ្ជាជីវៈ និងចំណាយ ពាក់ព័ន្ធក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានការកើនឡើងចំនួន ៦៧,៦០% ស្មើនឹង ១៨៥.៨៩១.០០០រៀល និង ការកើនឡើងនៃចំណាយលើវិភាគទាន និងការធ្វើអំណោយ ចំនួន ៦៧,៧៧% ស្មើនឹង ១.២៨៩.៤២៥.០០០ រៀល ។

ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ (Realized Foreign Exchange Gain-Loss) គឺសំដៅលើការចំណេញឬខាតពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទសម្រេច ដែលសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២នេះ មានការចំណេញចំនួន ១១២.៣៨៤.០០០ រៀល បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ មានចំណេញចំនួន ៩៨.៥០១.០០០ រៀល ធ្វើឱ្យការចំណេញកើនប្រមាណ ១៤,១០% ស្មើនឹង ១៣.៨៨៤.០០០ រៀល ។

ចំណែក ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ-សុទ្ធ (Unrealized Foreign Exchange Gain-Loss) គឺសំដៅលើការចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទមិនទាន់សម្រេច ដោយត្រីមាសទី១ ឆ្នាំ២០២២ មានចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ ចំនួន ២០.៤៥៣.៣៨៣.០០០ រៀល ដែលមានការថយចុះនៃចំណូលហិរញ្ញវត្ថុប្រមាណ ១៩,០៦% ស្មើនឹង ៤.៨១៥.១៥៣.០០០ រៀល បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ដែលមានចំណូលហិរញ្ញវត្ថុ-សុទ្ធវិញ ចំនួន ២៥.២៦៨.៥៣៦.០០០ រៀល។ កត្តាសំខាន់ដែលបណ្តាលឱ្យមានបម្រែបម្រួលលើ ចំណូល/(ចំណាយ) ហិរញ្ញវត្ថុ-សុទ្ធ គឺដោយសារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ មានការចំណេញពីការប្តូររូបិយវត្ថុមិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េន) ចំនួន ២៦.៥៤៥.១៥៧.០០០ រៀល បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២ ដែលមានចំណេញពីការប្តូររូបិយវត្ថុមិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េន) វិញចំនួន ២២.១៧៣.៨៥៧.០០០ រៀល ។

ជាសរុប ចំណេញមុនបង់ពន្ធសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ របស់ កសស មានចំនួន ៣៦.៨៨៥.៧៥៨.០០០ រៀល ថយចុះចំនួន ៣.៣០៦.២៦៤.០០០ រៀល ស្មើនឹង ៨,២៣% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ដែលមានចំណេញមុនបង់ពន្ធចំនួន ៤០.១៩២.០២២.០០០ រៀល ។

យ- ការវិភាគចំណេញក្រោយបង់ពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះ កសស មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា ២០%។ ចាប់តាំងពីឆ្នាំ២០២០ កសសបានបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន ក្នុងអត្រា ២០% វិញ ក្រោយពីទទួលបានការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រចំនួនបីឆ្នាំកន្លងមក (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩) ។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ប្រៀបធៀបនឹងដំណាច់

ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

បរិយាយ	ការិយបរិច្ឆេទ បញ្ចប់ត្រីមាសទី៣១ ខែមីនា ឆ្នាំ២០២២	ការិយបរិច្ឆេទ បញ្ចប់ត្រីមាសទី៣១ ខែមីនា ឆ្នាំ២០២១	បំរែបំរួល	
	លានរៀល	លានរៀល	លានរៀល	%
ចំណេញមុនបង់ពន្ធ (ក)	៣៦.៨៨៥.៧៥៨	៤០.១៩២.០២២	(៣.៣០៦.២៦៤)	-៨,២៣%
ចំណាយពន្ធលើប្រាក់ ចំណេញ(ខ)	(៣.៨៤៣.៩០៤)	(៣.៣៨៦.៨១៦)	(៤៥៧.០៨៨)	១៣,៥០%
ចំណេញក្នុង ការិយបរិច្ឆេទ	៣៣.០៤១.៨៥៤	៣៦.៨០៥.២០៦	(៣.៧៦៣.៣៥២)	-១០,២៣%

ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញ	-	-		
លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក	៣៣.០៤១.៨៥៤	៣៦.៨០៥.២០៦	(៣.៧៦៣.៣៥២)	-១០,២៣%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	១០.៤២%	៨,៤៣%		

កសស មានចំណេញក្នុងការិយបរិច្ឆេទចំនួន ៣៣.០៤១.៨៥៤.០០០ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ ២០២២ ដែលមានការថយចុះចំនួន ៣.៧៦៣.៣៥២.០០០ រៀល ស្មើនឹង ១០,២៣% ធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២១ ដែលមានចំណេញក្នុងការិយបរិច្ឆេទចំនួន ៣៦.៨០៥.២០៦.០០០ រៀល។ កត្តាដែលធ្វើឱ្យចំណេញក្នុងការិយបរិច្ឆេទត្រីមាសទី១ ឆ្នាំ២០២២ មានការថយចុះនេះ គឺបណ្តាលមកពីចំណេញពីការប្តូររូបិយវត្ថុមិនទាន់សម្រេចរបស់ប្រាក់កម្ចី (ប្រាក់យ៉េន) មានការថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

បើសង្កេតទៅលើអត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញមានការកើនឡើងពី ៨,៤៣% សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ ដល់ ១០,៤២% សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ដោយសារមានការថយចុះនៃចំណេញមុនបង់ពន្ធសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ នេះ ។

ង- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

កត្តាមួយចំនួនអាចមានឥទ្ធិពលលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ **កសស** ដូចជា៖

- កត្តានានាដែលធ្វើឱ្យមានកំរិតលើការធ្វើពាណិជ្ជកម្មអន្តរជាតិ

ដោយសារប្រភពចំណូលចម្បងរបស់ **កសស** បានមកពីចរាចរណ៍ទំនិញឆ្លងកាត់ដែលជាការធ្វើពាណិជ្ជកម្មអន្តរជាតិ ដូចនេះកត្តានានាដែលមានផលប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ និងមានឥទ្ធិពលលើអាជីវកម្មរបស់ **កសស** ដែលកត្តាទាំងនោះមានដូចជា ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក ក្នុងតំបន់ និងសាកលលោក ស្ថេរភាពសង្គម បញ្ហាសន្តិសុខ ឬកិច្ចសហប្រតិបត្តិការនាវាចរតាមសមុទ្រ។ យោងតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ៤,៩% សម្រាប់ឆ្នាំ២០២២ ចំណែកសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៥,៣% យោងតាម ASIAN DEVELOPMENT BANK (ADB) នេះបង្ហាញថាស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ ដែលជាកត្តាវិជ្ជមានចំពោះអាជីវកម្មកំពង់ផែ ។

- សមត្ថភាព និងប្រសិទ្ធភាពបំពេញការងាររបស់ **កសស**

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ **កសស** អាចមានសមត្ថភាពលើកដាក់កុងតឺន័ររហូតដល់ ៨០០.០០០ TEUs បន្ទាប់ពីបានបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រធុនធ្ងន់ ប្រភេទ QC ចំនួន ០១ គ្រឿង RTG ចំនួន ០២ គ្រឿង និង Empty Reach Stacker ចំនួន ០៤ គ្រឿង បន្ថែមទៀតកាលពីឆ្នាំ២០២១។ កត្តានេះធ្វើឱ្យសមត្ថភាព និងប្រសិទ្ធភាពការងារមានការកើនឡើងក្នុងការបំពេញសេវាកម្មរបស់ខ្លួន ស្របទៅនឹងកំណើនទំនិញឆ្លងកាត់របស់ **កសស** ។

- ស្ថានភាពបណ្តាញដឹកជញ្ជូនក្នុងស្រុក

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ នេះ បណ្តាញដឹកជញ្ជូនក្នុងស្រុក ពិសេសផ្លូវជាតិលេខ៤ ដែលតភ្ជាប់ពី **កសស** ទៅរាជធានីភ្នំពេញ ពុំមានឧបសគ្គដល់ការដឹកជញ្ជូនទំនិញឡើយ បើទោះជាមានការរីករាលដាលពីជម្ងឺ COVID-19 នាដើមឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះ ក៏ការដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៤ នៅតែបន្តមធ្យោបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២

រីឯការ ដឹកជញ្ជូនតាមផ្លូវដែកបច្ចុប្បន្នក្រុមហ៊ុន Royal Railway ឆ្លងកាត់ **កសស** មានចំនួន ៦ ជើង ទៅ៧ជើង ក្នុងមួយសប្តាហ៍ ក្នុងការនាំទំនិញចេញ-ចូល ហើយការដឹកជញ្ជូនតាមផ្លូវដែកនេះ ក៏ប្រព្រឹត្តទៅដោយរលូនតាមធម្មតា មិនមានបញ្ហាធ្វើឱ្យខកខានដំណើរនោះទេ ។

- កិច្ចសហប្រតិបត្តិការរវាងផែក្នុងតំបន់

កិច្ចសហប្រតិបត្តិការរវាងផែក្នុងតំបន់ ពិសេសគឺការតភ្ជាប់ជាមួយកំពង់ផែមេក្នុងតំបន់មានសារៈសំខាន់ ក្នុងការសំរួលចរាចរណ៍ទំនិញរវាង **កសស** និងទីផ្សារអន្តរជាតិសំខាន់ៗ ដោយមានឥទ្ធិពលលើចំណាយ និងរយៈពេលដឹកជញ្ជូន ដែលជាលទ្ធផលធ្វើឱ្យមានផលប៉ះពាល់លើភាពប្រកួតប្រជែងរបស់ឧស្សាហកម្មនានា។ ក្នុងករណីនេះ **កសស** បានខិតខំរក្សាទំនាក់ទំនងល្អជាមួយបណ្តាកំពង់ផែសំខាន់ៗ ក្នុងតំបន់ដើម្បីធានាឱ្យប្រតិបត្តិការមានភាពរលូន ។

- វិស័ស

ដោយអាជីវកម្មរបស់ **កសស** មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធច្រើន ចំណាយលើវិស័សលើហេដ្ឋារចនាសម្ព័ន្ធផង់ដូចជា ចំណតនាវា គ្រឿងចក្រ អគារ មានទំហំធំដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ **កសស**។ ដូចនេះ **កសស** ចាំបាច់ត្រូវមានការត្រួតពិនិត្យលើគោលនយោបាយវិស័សឱ្យបានសមស្រប និងធ្វើការកែតម្រូវ តាមការចាំបាច់រៀងរាល់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ។ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២នេះ ពុំមានការកែសម្រួលឬការស្នើឱ្យមានការកែសម្រួលគោលនយោបាយវិស័សនេះពីសវនករឯករាជ្យឡើយ ។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សកម្មភាពអាជីវកម្មរបស់ **កសស** មានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសាកលលោក។ ជាពិសេសនៅពេលសេដ្ឋកិច្ចជាតិមានបម្រែបម្រួលនឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើអាជីវកម្ម សេវាកម្មកំពង់ផែ ពោលគឺនៅពេលសេដ្ឋកិច្ចជាតិកើនឡើងនាំឱ្យអាជីវកម្ម សេវាកម្ម កំពង់ផែក៏កើនឡើងស្របនឹងនេះផលចំណូលរបស់ **កសស** ក៏មានកំណើនដូចគ្នា ផ្ទុយទៅវិញ បើសេដ្ឋកិច្ចជាតិថយចុះ នឹងមានផលអវិជ្ជមានទៅលើផលចំណូល **កសស** ផងដែរ។ យោងតាម ASIAN DEVELOPMENT BANK (ADB) សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រាពីងទុកប្រមាណ ៥,៣% ចំណែកសេដ្ឋកិច្ចពិភពលោកនឹងមានកំណើនក្នុងអត្រាប្រមាណ ៤,៩% (IMF) សម្រាប់ឆ្នាំ២០២២ នេះ ហេតុដូច្នេះ មិនមានផលប៉ះពាល់ទៅដល់តម្រូវការ និងការផ្គត់ផ្គង់នៅលើទីផ្សារខ្លាំង បើទោះជានៅតែមានការរីករាលដាលពីជម្ងឺ COVID-19 ក្នុងប្រទេសកម្ពុជានាដើមឆ្នាំ២០២២នេះ ។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ប្រេងឥន្ធនៈ ជាវត្ថុធាតុដើមចម្បងបំផុតក្នុងការបម្រើសេវាកម្មកំពង់ផែ ដោយជាតម្រូវការសំខាន់សម្រាប់ប្រតិបត្តិការគ្រឿងចក្រ។ **កសស** នៅតែរក្សាតម្លៃសេវារបស់ខ្លួនដដែល បើទោះជាតម្លៃប្រេងឥន្ធនៈមានការកើនឡើង ឬថយចុះក៏ដោយ។ ហេតុដូច្នេះ **កសស** បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាឱ្យបាននូវតម្លៃរបស់វត្ថុធាតុដើមទាំងនេះមានភាពសមស្រប និងប្រកួតប្រជែងក្នុងតម្លៃទីផ្សារ ។

៣- ការវិភាគលើពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះ **កសស** មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ **កសស** ត្រូវបង់ពន្ធអាករទៅតាមរបបពិត និងជាសហគ្រាសជាប់ពន្ធដំណើមដែលបានកំណត់ដោយអត្តនាយកដ្ឋានពន្ធដារ។ ចំពោះពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០២១ **កសស** បានបំពេញកាតព្វកិច្ចបង់ពន្ធក្នុងអត្រា ២០% វិញក្រោយពីទទួលបានការលើកទឹកចិត្តក្នុងវិស័យមូលបត្ររយៈពេលបីឆ្នាំកន្លងមក ចំណែកពន្ធផ្សេងៗ **កសស** បានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ **កសស** មានចំណូលលើកដាក់ និងចំណូលពីសេវាកម្មផែនដៃដែលរួមចំណែកប្រមាណ ៩៩% នៃចំណូលសរុបសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ហើយកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃប្រាក់ចំណូល គឺកំណើននៃនាវា និងទំនិញឆ្លងកាត់កំពង់ផែ ជាពិសេសទំនិញកុងតឺន័រដែលជាប្រភពចំណូលដ៏សំខាន់របស់ **កសស**។ ការលូតលាស់ក្នុងវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យសំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ហើយស្របនឹងនេះក៏មានឥទ្ធិពលជាវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូលរបស់ **កសស** ផងដែរ ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

១- ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

កសស បានទទួលប្រាក់កម្ចីបន្តតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី JICA និង JBIC ដោយតម្រូវឱ្យ **កសស** សងប្រាក់ដើម និងការប្រាក់ជាប្រាក់យើងជប៉ុន និងប្រាក់ដុល្លារអាមេរិក នៅពេលដែលរូបិយវត្ថុមុខងាររបស់ **កសស** គឺជាប្រាក់រៀល។ ដូចនេះ បំរែបំរួលអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀលធៀបនឹងប្រាក់យើងជប៉ុន និងប្រាក់ដុល្លារធៀបនឹងប្រាក់យើងជប៉ុន នឹងមានផលប៉ះពាល់ដល់កម្រិតប្រាក់ចំណេញរបស់ **កសស** ។

២- ផលប៉ះពាល់ពីអត្រាការប្រាក់

បច្ចុប្បន្ន **កសស** មិនមានកម្ចីណាដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ **កសស** បានទទួលប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាកម្ចីបន្តពី JICA និង JBIC ក្នុងអត្រាការប្រាក់ចាប់ពី ២,៦៥% ដល់ ៣,៧០%។ ហេតុដូច្នេះ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២នេះ មិនមានផលប៉ះពាល់ពីបម្រែបម្រួលអត្រាការប្រាក់នេះទេ ។

៣- ផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ការប្រែប្រួលតម្លៃប្រេងឥន្ធនៈនឹងមានផលប៉ះពាល់ដល់ផលចំណេញរបស់ **កសស** ដោយប្រតិបត្តិការកំពង់ផែពីផ្នែកយ៉ាងខ្លាំងទៅលើគ្រឿងចក្រដែលប្រើប្រាស់ប្រេងឥន្ធនៈ។ ហេតុដូច្នេះ **កសស** បានពង្រឹងប្រសិទ្ធភាពលើកដាក់ និងការគ្រប់គ្រងទីលានកុងតឺន័រ ដើម្បីកាត់បន្ថយការរើ ឬការបំលាស់ទីកុងតឺន័រដែលមិនចាំបាច់ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់សេវាកម្មរបស់ខ្លួន ។

១- ផលប៉ះពាល់នៃអតិផរណា

កសស បានរក្សានូវតម្លៃសេវាកម្មរបស់ខ្លួនថេរ ដោយមិនធ្វើការប្រែប្រួល ឬកែសម្រួលទៅតាមការប្រែប្រួល នៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុបានយ៉ាងប្រសើរ ។

២- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

គោលនយោបាយ សេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្ម របស់ កសស ដោយសារគោលនយោបាយនេះមានទិសដៅគាំទ្រ និងលើកស្ទួយវិស័យពាណិជ្ជកម្មអន្តរជាតិ ដែល ផ្តល់ផលវិជ្ជមានដល់អាជីវកម្មរបស់ កសស។ គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមាន៖

- គោលនយោបាយលើកស្ទួយវិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលមានគម្រោងប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឡធីស្ទីក និងផលិតកម្ម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផែ ពង្រីកផ្លូវជាតិលេខ៤ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញ-ខេត្តព្រះសីហនុ និងហេដ្ឋា រចនាសម្ព័ន្ធត្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុផងដែរ ។
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក
- គោលនយោបាយនាំចេញអង្ករចេញទៅទីផ្សារក្រៅប្រទេស កំពុងផ្តល់ផលវិជ្ជមានដល់ កសស
- គោលនយោបាយលើកស្ទួយពាណិជ្ជកម្មអន្តរជាតិ ដោយខិតខំកាត់បន្ថយឧបសគ្គនានា ចំពោះការធ្វើ ពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូក្នុងសាកលលោក
- រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិ បានអនុវត្តគោលនយោបាយរូបិយវត្ថុតាមរយៈយន្តការទីផ្សារប្តូរ ប្រាក់សេរី តែស្ថិតនៅក្រោមអន្តរាគមន៍ ដើម្បីរក្សាស្ថេរភាពរូបិយប័ណ្ណជាតិ ហើយលំនឹងរូបិយវត្ថុនេះ បានរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលបានកសាងទំនុកចិត្តចំពោះវិនិយោគិន និងជម្រុញការ ធ្វើអាជីវកម្មវិស័យឯកជន
- ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាន នឹងកំពុងជម្រុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជនចូលទីផ្សារមូលបត្រកាន់តែច្រើន ដែលចូលរួម ចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។



ផ្នែកទី ៥

ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់
ការពារវិនិយោគិន



សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ នេះ កសស មានព័ត៌មានចាំបាច់សម្រាប់ការពារវិនិយោគិនដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើ របាយការណ៍ស្តីពី វឌ្ឍនភាពនៃការសិក្សា Feasibility Study របស់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ និងលទ្ធផលនៃការប្រជុំ Fact-Finding Mission និងបានស្នើអោយ កសស រៀបចំរបាយការណ៍ស្តីពីផលប្រយោជន៍ និងប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំហានទី៣ ជូនក្រសួងអាណាព្យាបាលទាំងពីរ និងស្នើសុំអោយ លោក KUME Hidetoshi ជួយសម្របសម្រួល និងចរចាបន្ថែមទៀតទៅភាគីជប៉ុនលើការបញ្ចុះអត្រាការប្រាក់ជាអប្បបរមា ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័ត ដូចខាងក្រោម ៖
 - ឯកភាពលើរបាយការណ៍បូកសរុបលទ្ធផលការងារអាជីវកម្ម កសស ឆ្នាំ២០២១
 - ឯកភាពលើវិធានការណ៍ដោះស្រាយបន្ទាន់ និងស្នើអោយ កសស ត្រូវរៀបចំលិខិតគោរពជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើសុំគោលការណ៍ផ្លាស់ប្តូរទីតាំងរបស់សមត្ថកិច្ចត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅដើមទី ពីក្នុងបរិវេណ កសស ទៅក្រៅបរិវេណ កសស វិញ
 - ឯកភាពជាគោលការណ៍លើ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ក្នុងស្រុក នៅច្រកលេខ១ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើ របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលបានត្រួតពិនិត្យដោយក្រុមហ៊ុនសវនកម្មឯករាជ្យ PWC (Financial performance review) ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តឯកភាពលើ របាយការណ៍ស្តីពី ការអនុគ្រោះថ្លៃឈ្នួលសេវារបស់ កសស ចំពោះទំនិញរាជរដ្ឋាភិបាល ប្រចាំឆ្នាំ២០២១ មានចំនួនជាទឹកប្រាក់សរុប ៨៨.៣១២,១៩ USD (ប៉ែតសិបប្រាំបីពាន់ បីរយដប់ពីរ ដុល្លារអាមេរិក និងដប់ប្រាំបួនសេន) ។

ហត្ថលេខាអភិបាលរងសំណង់ផែនការយុទ្ធសាស្ត្រក្រុមព្រះសីហនុ

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២

បានអាន និងឯកភាព



ហត្ថលេខា

លូ គីមឈន់

ប្រធានអគ្គនាយក



កំពង់ផែស្វយ័តក្រុងព្រះសីហនុ



អាសយដ្ឋាន

តីរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង

☎ ០៣៤ ៩៣៣ ៤១៦
☎ ០៣៤ ៩៣៣ ៥១១
📠 ០៧៨ ៤៩៦ ៧៨៩

🌐 pas.gov.kh
✉ pasinfo@pas.gov.kh
📍 Sihanoukville Autonomous Port